

ខោនធី Fresno



សេចក្តីប្រកាស

គម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត
ខែកញ្ញា ឆ្នាំ 2019

ដាក់ជូនដោយ៖

Brandi Orth, ស្មៀនខោនធី Fresno/មន្ត្រីចុះឈ្មោះបោះឆ្នោត
គម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត

តារាងមាតិកា

- I. សេចក្តីផ្តើម និងខ្លឹមសារសង្ខេបអំពីគម្រោង
- II. ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន
 - A. ការប្រើប្រាស់សារព័ត៌មាន
 - B. សិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត
 - C. វគ្គមានសហគមន៍ទូទៅ
 - D. ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត
 - E. កញ្ចប់ថវិកាសម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន
 - F. សហគមន៍ភាសាភាគតិច

G. សហគមន៍ជនពិការ

III. គំរូម៉ូដែលមណ្ឌលបោះឆ្នោត

- A. សន្តិកម្មបោះឆ្នោតសំបុត្រ
- B. មណ្ឌលបោះឆ្នោត
- C. ប្រអប់ដាក់សន្តិកម្មបោះឆ្នោត
- D. អាចប្រើទូរសព្ទដែលឥតគិតថ្លៃ
- E. អាចចេញចូលបានដោយអ្នកបោះឆ្នោតដែលមានពិការភាព
- F. សន្តិសុខ/ផែនការសម្រាប់គ្រាអាសន្ន
- G. ការសន្សំសំចៃលើការចំណាយ

IV. ឯកសារភ្ជាប់

- ឯកសារភ្ជាប់ A – ក្រមស្តីពីការបោះឆ្នោត មាត្រា 4005(a) និងមាត្រាផ្សេងទៀត/សេចក្តីយោងឆ្លងគ្នាដើម្បីរៀបចំគម្រោង
- ឯកសារភ្ជាប់ B – ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ
- ឯកសារភ្ជាប់ C – សារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានអេឡិចត្រូនិក
- ឯកសារភ្ជាប់ D – អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស
- ឯកសារភ្ជាប់ E – សារព័ត៌មានសង្គម អាសយដ្ឋាន និងព័ត៌មានអំពីប្តីស្តីព័ត៌មាន
- ឯកសារភ្ជាប់ F – កិច្ចប្រជុំ/ព្រឹត្តិការណ៍សហគមន៍
- ឯកសារភ្ជាប់ G – ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត
- ឯកសារភ្ជាប់ H – ទីតាំងមណ្ឌលបោះឆ្នោត ម៉ោងដំណើរការ និងផែនទី
- ឯកសារភ្ជាប់ I – សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ចំនួនសមាជិក/ភាសានិយាយ
- ឯកសារភ្ជាប់ J – ទីតាំងប្រអប់ដាក់សន្តិកម្មបោះឆ្នោត
- ឯកសារភ្ជាប់ K – ពាក្យកាត់ប្រើនៅក្នុងគម្រោង



I. សេចក្តីផ្តើម

ខោនធី Fresno ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1856 ហើយកាលពីប៉ុន្មានឆ្នាំដំបូង មានពលរដ្ឋរស់នៅក្នុងខោនធីចំនួន 4,605 នាក់ ហើយការបោះឆ្នោតត្រូវធ្វើឡើងដោយប្រើសន្លឹកឆ្នោតរាប់ដោយដៃ។ ខោនធីនេះ ចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបោះបំបាត់ប្លាស្ទិកនៅក្នុងឆ្នាំ 1967។ ចំនួនការចុះឈ្មោះបោះឆ្នោត បានកើនឡើងរហូតដល់ 200,000 នាក់ ក្នុងឆ្នាំ 1972 និង 300,000 នាក់ ក្នុងឆ្នាំ 1992។ ដោយសារចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានការកើនឡើង និងដោយមានប្រព័ន្ធបោះឆ្នោតផ្សេងទៀត ខោនធី ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបោះឆ្នោតស្តែនលើសន្លឹកឆ្នោត ដែលមានមាស៊ីនរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនៅ ក្នុងឆ្នាំ 1999។ ត្រឹមឆ្នាំ 2012 ចំនួនអ្នកចុះឈ្មោះបោះឆ្នោតបានកើនឡើងដល់ 400,000 នាក់។ គិតត្រឹមថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2019 ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន 461,008 នាក់។

អ្នកបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតតាមសំបុត្រ (VBM) ចាប់តាំងពីឆ្នាំ 1962 មកម៉្លេះ ប្រសិនបើពួកគេបំពេញ បានទៅតាមលក្ខខណ្ឌជាក់លាក់មួយចំនួន។ ក្នុងឆ្នាំ 2002 រដ្ឋបានអនុម័ត "ការបោះឆ្នោតតាមសំបុត្រដោយពុំចាំបាច់មានហេតុ ផលណាមួយនោះទេ" ដូចនេះ អ្នកបោះឆ្នោតម្នាក់ៗ អាចជ្រើសរើសបោះឆ្នោតតាមសំបុត្របាន និងអាចក្លាយជាអ្នក បោះឆ្នោតតាម VBM ជាអចិន្ត្រៃយ៍។ នៅក្នុងឆ្នាំ 1990 សន្លឹកឆ្នោតដែលបានបោះរួចចំនួន 20% នៅក្នុងខោនធី Fresno ជា ប្រភេទ VBM ហើយចំនួននេះ បានកើនឡើងថេររហូតដល់ 65% នៅក្នុងការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ 2018។ ការបោះឆ្នោត ពីសេសមួយ ត្រូវបានរៀបចំឡើងនៅដើមឆ្នាំ 2019 បង្ហាញថា 86% នៃសន្លឹកឆ្នោតដែលបានបោះរួច ជាប្រភេទសន្លឹកឆ្នោត VBM។ សន្លឹកឆ្នោតបោះតាមសំបុត្រ ត្រូវមានវាយត្រាត្រង់នៅក្នុងស្រោមសំបុត្រ VBM និងមានចុះហត្ថលេខាដោយអ្នកបោះឆ្នោត។ ហត្ថលេខានៅលើស្រោមសំបុត្រសន្លឹកឆ្នោត VBM នីមួយៗ ត្រូវបានគេប្រៀបធៀបផ្ទៀងផ្ទាត់ជាមួយនឹងហត្ថលេខាបញ្ជីចុះឈ្មោះ បោះឆ្នោត និងត្រូវស៊ីគ្នានៅមុនពេលអាចរាប់សន្លឹកឆ្នោតបាន។

នៅក្នុងឆ្នាំ 2016 សេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភាលេខ 450 បានបង្កើតច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត (VCA)។ នៅក្នុងឆ្នាំ 2018 ខោនធីចំនួនប្រាំបានផ្លាស់ប្តូរទៅតាមច្បាប់ VCA (Madera, Napa, Nevada, Sacramento និង San Mateo)។ គំរូម៉ូដែល VCA ចែងថា អ្នកបោះឆ្នោតគ្រប់រូបទទួលបានសន្លឹកឆ្នោត VBM ចំនួនមួយ ហើយមណ្ឌលបោះឆ្នោត ត្រូវធ្វើការជំនួសទីតាំង បោះឆ្នោតចាស់ៗចេញ។ ស្ថិតក្រោមគំរូម៉ូដែលមណ្ឌលបោះឆ្នោតនេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2018 ខោនធី Fresno មានការិយាល័យ បោះឆ្នោតចំនួន 268 កន្លែង បើកដំណើរការរយៈពេលមួយថ្ងៃ។ ស្ថិតក្រោមច្បាប់ VCA ខោនធី Fresno នឹងមានមណ្ឌលបោះ ឆ្នោតតិចបំផុតចំនួន 50 កន្លែង ដែលក្នុងនោះមណ្ឌលចំនួន 10 នឹងបើកដំណើរការរយៈពេល 11 ថ្ងៃ ហើយមណ្ឌលចំនួន 40 ទៀត នឹងបើកដំណើរការរយៈពេលបួនថ្ងៃ រួមទាំងថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោតដែលមានសុវត្ថិភាពចំនួន 33 ប្រអប់បន្ថែម នឹងត្រូវដាក់បន្ថែមតាមគំរូម៉ូដែលច្បាប់ VCA ដែលនឹង ត្រូវដំណើរការរយៈពេល 29 ថ្ងៃ រួមទាំងថ្ងៃបោះឆ្នោតផងដែរ។ ខោនធី Fresno អាចជ្រើសរើសធ្វើការបោះឆ្នោតនៅតាមមណ្ឌល បោះឆ្នោតណាមួយក្នុងចំណោមមណ្ឌលទាំង 50 កន្លែង ហើយនឹងមានការផ្តល់ជូននូវសេវាកម្មកម្រិតខ្ពស់ រួមទាំងសន្លឹកឆ្នោត ទៅតាមតម្រូវការ និងការចុះឈ្មោះបោះឆ្នោតផងដែរ។ ទីតាំងអប្បបរមានចំនួន 83 កន្លែង (មណ្ឌលបោះឆ្នោត 50 កន្លែង និង ប្រអប់ដាក់សន្លឹកឆ្នោត 33 កន្លែង) នឹងមានផ្តល់ជូនសម្រាប់ការដាក់សន្លឹកឆ្នោតបោះតាមសំបុត្រ។ អ្នកបោះឆ្នោត ក៏អាចផ្ទេរ សន្លឹកឆ្នោត VBM របស់ពួកគេតាមសេវាបញ្ជីបង់ប្រាក់តាមប្រៃសណីយ៍បានផងដែរ។

នៅក្នុងខែសីហា ឆ្នាំ 2018 ខោនធី Fresno បានចេញលិខិតស្នើសុំមួយសម្រាប់សំណើសុំប្រព័ន្ធបោះឆ្នោតថ្មី។ ប្រព័ន្ធដែលមាន ស្រាប់នេះ ត្រូវការជំនួសចេញ ដោយសារអាយុកាល និងបញ្ហាលំបាកក្នុងការស្វែងរកគ្រឿងជំនួសថ្មី។ ប្រព័ន្ធនេះ ត្រូវបានកំណត់ ពេលវេលាដកចេញយប់លែងឱ្យប្រើដោយរដ្ឋនៅមុនការបោះឆ្នោតខែមីនា ឆ្នាំ 2020។ ខោនធី បានបើកកិច្ចប្រជុំសហគមន៍ ចំនួនប្រាំលើក ដើម្បីពិនិត្យស្រាវជ្រាវលើការដាក់ ខោនធី Fresno គប្បីផ្លាស់ប្តូរទៅប្រើគំរូម៉ូដែលច្បាប់ VCA នេះ ដែលនឹងអាច បំពេញដល់ការទិញគ្រឿងបរិក្ខារទាំងនេះដៃរប្រយោងណា។ ផ្អែកតាមកិច្ចប្រជុំសហគមន៍ ការប្រស្រ័យទាក់ទង នានាជាមួយខោនធីទាំងប្រាំ ដែលបានផ្លាស់ទៅប្រើគំរូម៉ូដែលច្បាប់ VCA នេះ ផ្អែកតាមការិយាល័យក្រសួងការបរទេស និង ខោនធីដទៃផ្សេងទៀតដែលកំពុងគិតពីការផ្លាស់ប្តូរទៅប្រើគំរូម៉ូដែលថ្មីនេះ ស្មើនឹងខោនធី Fresno/មន្ត្រីចុះឈ្មោះ បោះឆ្នោត លោកស្រី Brandi Orth បានណែនាំទៅកាន់គណៈកម្មការគ្រប់គ្រងឱ្យខោនធី Fresno ផ្លាស់ទៅប្រើគំរូម៉ូដែល ច្បាប់ VCA នេះ។ គណៈកម្មការគ្រប់គ្រង បានបោះឆ្នោតនៅថ្ងៃទី 12 ខែមីនា ឆ្នាំ 2019 ដើម្បីធ្វើការចាប់ផ្តើមផ្លាស់ប្តូរប្រព័ន្ធថ្មី នេះ នៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីនាខែមីនា ឆ្នាំ 2020។ ខោនធីផ្សេងទៀតក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើការផ្លាស់ប្តូរទៅរកគំរូម៉ូដែលនេះ (គិតត្រឹមដើមខែមិថុនា ឆ្នាំ 2020) រួមមាន៖ ខោនធី Amador, ខោនធី El Dorado, ខោនធី Los Angeles, ខោនធី Mariposa, ខោនធី Orange, និងខោនធី Santa Clara។

គំរូម៉ូដែលច្បាប់ VCA ផ្តល់ជូនដល់អ្នកបោះឆ្នោតទាំងអស់នូវឱកាសបន្ថែមសម្រាប់ការបោះឆ្នោតរបស់ពួកគេ។ អ្នកបោះឆ្នោត អាចជ្រើសរើសធ្វើការបោះឆ្នោតនៅមណ្ឌលបោះឆ្នោតណាមួយដែលផ្តល់ជូនដល់អ្នកបោះឆ្នោតគ្រប់រូបនូវរយៈពេល យ៉ាងតិច 93 ម៉ោង ក្នុងអំឡុងពេល 11 ថ្ងៃ នៃរយៈពេលបោះឆ្នោតនៅមណ្ឌលបោះឆ្នោត ប្រៀបធៀបនឹងពេលចំនួន 13 ម៉ោង (មួយថ្ងៃ) ស្ថិតក្រោមគំរូម៉ូដែលការិយាល័យបោះឆ្នោតពីមុន។ ការបន្ថែមម៉ោងនេះ រួមបញ្ចូលនូវពេលចុងសប្តាហ៍ និងថ្ងៃឈប់ សម្រាកផងដែរ។ បន្ថែមលើនេះ សេវាចុះឈ្មោះបោះឆ្នោត នឹងត្រូវផ្តល់ជូននៅតាមមណ្ឌលបោះឆ្នោតទាំងអស់ ផ្ទុយពីការផ្តល់ជូន នៅទីតាំងតែមួយ (ការិយាល័យបោះឆ្នោត) ស្ថិតក្រោមគំរូម៉ូដែលការិយាល័យបោះឆ្នោតចាស់។

ការបោះឆ្នោតរបស់ខោនធី Fresno ពីមុនមក បានបង្កើត VAAC (គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពដែលអាចចេញចូលបាន របស់អ្នកបោះឆ្នោត) និង LAAC (គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការទទួលបានសេវាសាសា)។ បើទោះបីជាគណៈកម្មការ ទាំងនេះ ធ្លាប់បានជួបប្រជុំគ្នានៅមុនពេលអនុម័តច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត ហើយគំណាងមកពីគណៈកម្មការទាំង ពីរនេះ បានចូលរួមក្នុងកិច្ចប្រជុំសហគមន៍ចំនួនប្រាំដងក៏ពិតមែន ក៏ប៉ុន្តែគណៈកម្មការ LAAC និង VAAC ទើបបានជួបគ្នាជា លើកដំបូងដើម្បីពិភាក្សាអំពីច្បាប់ VCA នេះ នៅក្នុងខែមីនា ឆ្នាំ 2019 តែប៉ុណ្ណោះ។ បន្ថែមលើនេះ គណៈកម្មការផ្តល់ឱវាទលើ ច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត (VCAAC) ដែលខោនធីកំណត់មកពី VAAC និង LAAC បានចាប់ផ្តើមជួបប្រជុំគ្នានៅក្នុងខែ មីនា ឆ្នាំ 2019។

តាមការចូលរួមគ្នាពីកិច្ចប្រជុំសហគមន៍នេះ VAAC, LAAC, និង VCAAC ត្រូវបានយកមកពិចារណា និងប្រើប្រាស់ដើម្បីបង្កើត គម្រោងរដ្ឋបាលរៀបចំការបោះឆ្នោត (EAP) ដែលនឹងរៀបរាប់លម្អិតអំពីរបៀបដែលខោនធី Fresno និងអនុវត្តច្បាប់ VCA នេះ រួមបញ្ចូលទាំង ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន ស្របទៅតាមក្រមស្តីពីការបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា មាត្រា 4005(a) និងមាត្រាផ្សេងទៀត។ សូមមើលឯកសារភ្ជាប់ A សម្រាប់សេចក្តីយោងទៅកាន់មាត្រានានានៃក្រមនេះ និង លក្ខខណ្ឌគម្រោងរបស់គម្រោង។

សេចក្តីសង្ខេបអំពីគម្រោង: ខោនធី Fresno នឹងធ្វើការជាមួយគណៈកម្មការចំនួនបី ដែលមានសមាសភាពចូលរួមពីសមាជិក សហគមន៍ (គណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត, គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការទទួល បានសេវាភាសា និងគណៈកម្មការផ្តល់ឱវាទលើលទ្ធភាពដែលអាចចេញចូលបានរបស់អ្នកបោះឆ្នោត) និងតំណាងមកពី គណៈកម្មការផ្សេងទៀត នៅពេលយើងផ្តល់សេវាទៅតាមច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត។ ការអប់រំអ្នកបោះឆ្នោត និង កិច្ចខិតខំប្រែប្រួលផ្សព្វផ្សាយព័ត៌មាន និងប្រើប្រាស់បណ្តាញព័ត៌មានមួយចំនួន រួមទាំងសារព័ត៌មានបោះពុម្ពផ្សាយ បណ្តាញ ព័ត៌មានសង្គម វីដេអូ និងទូរទស្សន៍ផងដែរ។ ខោនធី Fresno នឹងរៀបចំសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត ដើម្បីដាក់បញ្ចូលអ្នកបោះ ឆ្នោតដែលមានពិការភាព និងអ្នកមិនចេះភាសាអង់គ្លេសទៅក្នុងគម្រោងនេះដែរ។ ការធ្វើបទបង្ហាញ និងព័ត៌មាន និងមាន ផ្តល់ជូននៅតាមព្រឹត្តិការណ៍សហគមន៍ជាច្រើន។ អ្នកបោះឆ្នោតម្នាក់ៗ នឹងទទួលបានការពន្យល់តាមសំបុត្រចំនួនពីរថា អ្នក បោះឆ្នោតទាំងអស់នឹងទទួលបានសន្តិសុខក្នុងការបោះឆ្នោតតាមសំបុត្រចំនួនមួយច្បាប់ និងជម្រើសរបស់ពួកគេក្នុងការបោះឆ្នោត និង សេវាកម្មដែលមានផ្តល់ជូន។ ការប្រាស្រ័យទាក់ទងគ្នាទាំងអស់ នឹងត្រូវបកប្រែជាភាសាអេស្ប៉ាញ ដូចមានតម្រូវដោយច្បាប់ស្តីពី សិទ្ធិបោះឆ្នោតរបស់សហព័ន្ធឆ្នាំ 1965។ បន្ថែមលើនេះ ការផ្តល់សេវាព័ត៌មានអំពីអ្នកបោះឆ្នោត និងត្រូវបកប្រែជាភាសាដែល ក្រមស្តីពីការបោះឆ្នោតរដ្ឋកាលីហ្វ័រញ៉ា តម្រូវឱ្យបកប្រែ រួមមាន៖ ភាសាពុនចាប ភាសាម៉ុង ភាសាចិន ភាសាកូរ៉េ ភាសាខ្មែរ ភាសាវៀតណាម និងភាសាតាហ្គាឡុក។ ក្របខណ្ឌ VCA នឹងមានផ្តល់ជូនដល់អង្គការនានា ដែលអាចប្រើប្រាស់ឯកសារនេះ ដើម្បីជូនដំណឹងដល់សហគមន៍របស់ពួកគេ។ ដោយមានការចូលរួមគ្នាពីគណៈកម្មការទាំងបីនេះ និងការពិចារណាលើចំណុច តម្រូវនេះ ខោនធី Fresno នឹងកំណត់ទីតាំងសម្រាប់ធ្វើជាមណ្ឌលបោះឆ្នោតចំនួន 50 កន្លែង និងទីតាំងសម្រាប់ដាក់ ប្រអប់ដាក់សន្លឹកឆ្នោតចំនួន 33 កន្លែង ដែលត្រូវប្រើប្រាស់នៅក្នុងការបោះឆ្នោតនាខែមីនា ឆ្នាំ 2020។ មណ្ឌលបោះឆ្នោតនីមួយៗ នឹងអាចចេញចូលបាន ក៏ដូចជាផ្តល់ជូនសេវាកម្មកម្រិតខ្ពស់ រួមទាំងសន្លឹកឆ្នោតតាមតម្រូវការផង ដែរ ដើម្បីឱ្យអ្នកបោះឆ្នោតរបស់ខោនធី Fresno អាចបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតណាមួយក៏បាន។ មណ្ឌលបោះ ឆ្នោតចំនួនដប់នឹងបើកដំណើរការរយៈពេល 11 ថ្ងៃ ហើយមណ្ឌលបោះឆ្នោតផ្សេងទៀតដែលនៅសេសសល់ នឹងបើកដំណើរការ រយៈពេល 4 ថ្ងៃ រួមទាំងថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សម្រាក និងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោត នឹងបើក ដំណើរការរយៈពេល 29 ថ្ងៃ មុនថ្ងៃបោះឆ្នោត។

II. ការអប់រំអ្នកបោះឆ្នោត និងគម្រោងផ្សព្វផ្សាយព័ត៌មាន

ខោនធី Fresno គឺជាខោនធីដែលមានចម្រុះភាពដោយមានទីក្រុងចំនួន 15 សហគមន៍មិនមែនអាជីវកម្ម និងតំបន់ជនបទ ផ្សេងៗ។ ការអប់រំអ្នកបោះឆ្នោត និងការផ្សព្វផ្សាយព័ត៌មាន និងត្រូវធ្វើឡើងដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នាដើម្បីបង្កើនការ ចូលរួមរបស់អ្នកបោះឆ្នោត និងត្រូវប្រាកដថា អ្នកបោះឆ្នោត និងអ្នកបោះឆ្នោតនាពេលអនាគត ទទួលបានការប្រាស្រ័យទាក់ ទងតាមទម្រង់ខុសគ្នាជាច្រើន ជាភាសាដែលសមស្រប។

ខោនធី Fresno នឹងចុះបញ្ជីជំនួយរបស់អង្គការសហគមន៍ តំណាងសហគមន៍ និងអ្នកជំនាញសហគមន៍ ដើម្បីបង្កើន កិច្ចខិតខំប្រែប្រួលឱ្យបានច្រើនបំផុតដើម្បីប្រាស្រ័យទាក់ទងជាមួយសហគមន៍។

A. ការប្រើប្រាស់សារព័ត៌មាន រួមមានបណ្តាញសារព័ត៌មានសង្គម កាសែត វីដេអូ និងទូរទស្សន៍

1. **សេចក្តីប្រកាសអំពីសេវាសាធារណៈ:** សេចក្តីប្រកាសអំពីសេវាសាធារណៈ (PSA) នឹងត្រូវបង្កើតឡើងសម្រាប់វីដេអូ និង ទូរទស្សន៍ និងត្រូវចែកចាយទៅកាន់ស្ថានីយទូរទស្សន៍ និងស្ថានីយវីដេអូនៅក្នុងខោនធីនេះ។ PSA នឹងធ្វើការ ផ្សព្វផ្សាយអំពីខ្សែទូរសព្ទទាន់ហេតុការណ៍គតតិចថ្លៃសម្រាប់ជំនួយបោះឆ្នោត ហើយស្របពេលជាមួយគ្នានោះ ធ្វើ ការជូនដំណឹងទៅដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនិងជម្រើសផ្សេងៗគ្នាក្នុងការបោះឆ្នោតនៅពេល ខាងមុខ។ PSA នឹងជូនដំណឹងដល់អ្នកបោះឆ្នោតអំពីលទ្ធភាពដែលអាចស្វែងរកបាននូវសន្តិសុខក្នុងការបោះឆ្នោតតាម សំបុត្រ ស្របទៅតាមទម្រង់ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្តិសុខក្នុងការបោះឆ្នោតនោះ។ PSA នឹងត្រូវធ្វើ ឡើងជាភាសាអង់គ្លេស ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក និងត្រូវចែកចាយទៅកាន់ ស្ថានីយនានាក្នុងមូលដ្ឋាន ដែលត្រូវប្រើនៅលើបណ្តាញសារព័ត៌មានសង្គម។ LAAC, VAAC និង VCAAC នឹងទទួល បានការប្រឹក្សាយោបល់លើខ្លឹមសារនិងការបកប្រែ PSA។

សូមមើលឯកសារភ្ជាប់ B សម្រាប់បញ្ជីស្ថានីយទូរទស្សន៍ និងស្ថានីយវីដេអូ។

2. **សារបោះពុម្ពផ្សាយ:** សារបោះពុម្ពផ្សាយខុសៗគ្នាចំនួនបី នឹងត្រូវបង្កើតឡើង និងចែកចាយទៅកាន់ កាសែតព្រឹត្តិបត្រព័ត៌មាននានានៅក្នុងតំបន់នេះ។ សារបោះពុម្ពផ្សាយ នឹងត្រូវបកប្រែជាភាសាដែលតម្រូវឱ្យធ្វើ ការបកប្រែ។ សារបោះពុម្ពផ្សាយនេះ នឹងរួមបញ្ចូលនូវខ្សែទូរសព្ទទាន់ហេតុការណ៍គតតិចថ្លៃ និងការជូនដំណឹងដល់ អ្នកបោះឆ្នោតអំពីលទ្ធភាពដែលអាចស្វែងរកបាននូវសន្តិសុខក្នុងការបោះឆ្នោតតាមសំបុត្រ ស្របទៅតាមទម្រង់ដែលអាច ស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្តិសុខក្នុងការបោះឆ្នោតនោះ។ សារបោះពុម្ពផ្សាយនឹងផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោតពី ការបោះឆ្នោតនិងជម្រើសបោះឆ្នោតផ្សេងៗដែលនឹងចូលមកដល់។ សារបោះពុម្ពផ្សាយនឹងមានជាលើកដំបូងនៅ ក្នុងខែកញ្ញា ឆ្នាំ 2019 ហើយនឹងបន្តដោយសារផ្សេងៗជាបន្តបន្ទាប់រហូតដល់ការបោះឆ្នោតមកដល់ ។ VCAAC, LAAC និង VAAC នឹងត្រូវផ្តល់ឱកាសដើម្បីធ្វើការពិនិត្យឡើងវិញចំពោះសារបោះពុម្ពផ្សាយនានា ។

សារបោះពុម្ពផ្សាយ នឹងត្រូវបានរចនាទាំងខុសៗគ្នា និងត្រូវចែកចាយ និង/ឬផ្ញើអ៊ីម៉ែលទៅកាន់កាសែត, អង្គការសហគមន៍, មន្ត្រីព័ត៌មានសាធារណៈនៅក្នុងខោនធី, នាយកដ្ឋានរបស់ខោនធី, បណ្តាទីក្រុង, ក្រុមហ៊ុនសេវាសាធារណៈ, មណ្ឌលពិសេស, មណ្ឌលសិក្សាធិការ, មហាវិទ្យាល័យ និងសាកលវិទ្យាល័យ, សមាគមអ្នក ចូលនិវត្តន៍, និងអង្គការផ្សេងទៀត ដែលមានមធ្យោបាយប្រាស្រ័យទាក់ទង (តាមក្រដាស ឬអេឡិចត្រូនិក) ដែល

តាមរយៈនេះ សារទាំងនេះ អាចបង្កើតជាថ្មីបានក្នុងទម្រង់ដែលមានបង្ហាញជូន ឬត្រូវបានចែកចាយជា ខិត្តប័ណ្ណផ្សព្វផ្សាយ។ ខោនធី និងផ្តល់ជូននូវសារបោះពុម្ពផ្សាយជូនដល់អង្គការនានាដែលរៀបចំកិច្ចការ សារទាំងនោះ និងស្វែងរកបង្កើតដៃគូជាមួយអង្គការនានាដែលត្រូវការបង្កើតសារនេះជាថ្មីនៅក្នុងព្រឹត្តិបត្រ ព័ត៌មានបោះពុម្ពផ្សាយ និងព្រឹត្តិបត្រព័ត៌មានអេឡិចត្រូនិក។

សូមមើលឯកសារភ្ជាប់ C សម្រាប់សារព័ត៌មានបោះពុម្ព និងសារព័ត៌មានអេឡិចត្រូនិក។
សូមមើលឯកសារភ្ជាប់ D សម្រាប់អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស។

3. សារព័ត៌មានសង្គម និងវត្តមានអ៊ីនធឺណិត: គម្រោងសារព័ត៌មានសង្គមមធ្យម និងត្រូវបង្កើតឡើងដើម្បី លើកទឹកចិត្តឲ្យមានការចែករំលែក និងបង្កើនប្រសិទ្ធភាពផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានសង្គម។ គម្រោង បណ្តាញសារព័ត៌មានសង្គមនេះ នឹងមានសារជាកំណត់អំពីខ្សែទូរសព្ទទាន់ហេតុការណ៍គតិកថ្លៃសម្រាប់ជំនួយ ដល់អ្នកបោះឆ្នោត និងលទ្ធភាពដែលអាចស្វែងរកបាននូវសន្តិសុខស្នាក់នៅតាមសំបុត្រ ស្របទៅតាមទម្រង់ ដែលអាចស្វែងរកបាន និងដំណើរការនៃការស្នើសុំសន្តិសុខស្នាក់នៅនោះ។ នៅចន្លោះខែកញ្ញា ឆ្នាំ2019 និងខែមីនា ឆ្នាំ 2020 ដោយធ្វើការជាមួយអ្នកផ្តល់យោបល់ផ្នែកសារព័ត៌មាន ខោនធីនឹងកំណត់ពីបុគ្គលដែលមានឥទ្ធិពលលើ បណ្តាញសារព័ត៌មានសង្គម និងភាគីទីបីផ្សេងទៀត ដែលមានបំណងចង់ជួយចែករំលែកពាក្យសម្តី និងចែក រំលែកព័ត៌មានអំពីប្រព័ន្ធបោះឆ្នោតនេះ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានច្រើនទៅដល់ពលរដ្ឋខាងលើ។ ប្រតិទិនដែលមានខ្លឹមសារជាកំណត់ និងត្រូវបង្កើតឡើងដោយមានសារជាកំណត់ជាភាសាដែលតម្រូវជាចាំបាច់ នៅត្រឹមថ្ងៃទី1 ខែតុលា ឆ្នាំ2019។
4. គេហទំព័រ: គេហទំព័រស្មើខោនធី គឺក្នុងទម្រង់ដែលអាចស្វែងរកបាន និងអាចចូលទៅប្រើបានជាសាធារណៈ។ សារព័ត៌មានបោះពុម្ព នឹងដាក់នៅលើគេហទំព័រ ដើម្បីឲ្យអាចទាញយកនិងចែករំលែកគ្នាបាន។ សេចក្តីប្រកាស អំពីសេវាសាធារណៈទាំងអស់ នឹងមាននៅលើគេហទំព័ររបស់ស្មើខោនធី។ គេហទំព័រខោនធី មានភាពងាយ ពេលវេលារបស់ VCA ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។ គេបានរំពឹងទុកថា ព្រឹត្តិការណ៍និងឯកសារ VCA ជាកំណត់មួយចំនួន នឹងត្រូវដាក់នៅលើគេហទំព័រនេះ នៅត្រឹមថ្ងៃទី1 ខែកញ្ញា ឆ្នាំ2019។
5. កញ្ចប់ឯកសារ VCA: ខោនធី នឹងផ្តល់ជូននូវកញ្ចប់ឯកសារដើម្បីដាក់បញ្ចូលនូវសំណើថតចម្លងបណ្តាញ សារព័ត៌មានសង្គម កម្មវិធីផ្សាយពាណិជ្ជកម្មជាទម្រង់បោះពុម្ព កំណត់ទៅកាន់ឯកសារធ្វើបទបង្ហាញជាញាតិ PowerPoint និងឯកសារដទៃផ្សេងទៀត។ អាស្រ័យទៅលើពេលវេលាដែលមានកំណត់ កញ្ចប់ឯកសារនឹងរៀបចំ បណ្តាលពីរបៀបប្រើប្រាស់កញ្ចប់ឯកសារត្រូវបានរំពឹងថានឹងរួចរាល់នៅចុងខែកញ្ញា ឆ្នាំ2019 ។

សូមមើលឯកសារភ្ជាប់ E សម្រាប់ខិត្តប័ណ្ណផ្សព្វផ្សាយ និងអាសយដ្ឋានបណ្តាញសារព័ត៌មានសង្គម។

B. សិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត

1. សិក្ខាសាលាស្តីពីសហគមន៍ជនពិការ: ខោនធីនឹងរៀបចំសិក្ខាសាលាស្តីពីការភាព ពេញមួយថ្ងៃ/បើកឲ្យចូលរួម ដោយសេរី អំពីគំរូម៉ូដែលនៃមណ្ឌលបោះឆ្នោត និងការធ្វើបទបង្ហាញដែលផ្តោតសំខាន់លើការបង្កើតលទ្ធភាព អាចចេញចូលបាន និងការចូលរួមពីអ្នកបោះឆ្នោតដែលមានពិការភាព។ ការធ្វើបទបង្ហាញនេះ នឹងត្រូវកំណត់ ពេលវេលាពេញមួយថ្ងៃ ដោយមានកម្មវិធីផ្តល់ឱកាស "សម្រាប់ដើរមើល" ដើម្បីទទួលបានបទពិសោធន៍អំពីអ្វី ដែលមណ្ឌលបោះឆ្នោតអាចផ្តល់ជូនបានសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព។ សិក្ខាសាលានេះ នឹងធ្វើការ ផ្សព្វផ្សាយជាមុនដល់សហគមន៍ជនពិការតាមរយៈ VAAC និងការអញ្ជើញដោយផ្ទាល់ទៅកាន់ក្រុមអ្នកតស៊ូមតិ និងកម្មវិធីនានា ដែលនឹងទទួលបានការលើកទឹកចិត្តដើម្បីរៀបចំកំណត់ពេល "ដំណើរទស្សនកិច្ចសិក្សា" ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សិក្ខាសាលា/ការបើកឲ្យចូលរួមដោយសេរី។ តាមរយៈការ ប្រើប្រាស់ VAAC នេះ ខោនធី នឹងធ្វើការជាមួយបុគ្គលនានា និងក្រុមតំណាងឲ្យសហគមន៍ជាកំណត់ណាមួយ ដើម្បីប្រាកដថា សិក្ខាសាលានេះ ត្រូវបានរៀបចំនៅតាមទីតាំងយុទ្ធសាស្ត្រ និងជ្រើសរើសបុគ្គលិកបានត្រឹមត្រូវ ដើម្បីទទួលស្វាគមន៍ និងរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព។ សិក្ខាទាំងនេះ នឹងត្រូវរៀបចំឡើងនៅក្នុង ខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ2019។
2. សិក្ខាសាលាស្តីពីអ្នកនិយាយពីភាសា: ដោយបានធ្វើការជាមួយ LAAC និងអង្គការសហគមន៍ខោនធី នឹងរៀបចំ សិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោតដែលនិយាយពីភាសា ដើម្បីអប់រំបន្ថែម និងជូនដំណឹងអំពីការផ្លាស់ប្តូរ នានាពាក់ព័ន្ធនឹងច្បាប់ស្តីពីជម្រើសរបស់អ្នកបោះឆ្នោត ជាភាសាផ្សេងៗដូចជា: អេស្ប៉ាញ ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងតាហ្គាឡុក។ អ្នកបកប្រែភាសាណាមួយ នឹងមានផ្តល់ជូនដើម្បីជួយសម្រួលដល់អ្នកចូលរួម។ តាមរយៈការប្រើប្រាស់ LAAC នេះ ខោនធី នឹងធ្វើការជាមួយបុគ្គលនានា និងក្រុមដែលតំណាងសហគមន៍ ជាកំណត់ណាមួយ ដើម្បីប្រាកដថា សិក្ខាសាលាទាំងនេះ ត្រូវបានរៀបចំតាមទីតាំងយុទ្ធសាស្ត្រ និងជ្រើសរើស បុគ្គលិកបានត្រឹមត្រូវដើម្បីទទួលស្វាគមន៍ និងរៀបចំសិក្ខាសាលាប្រកបដោយប្រសិទ្ធភាព។ សិក្ខាសាលាទាំងអស់ នេះ នឹងត្រូវផ្សព្វផ្សាយទៅក្រុមនានា និងសារព័ត៌មាន ដែលធ្វើការដោយផ្ទាល់ជាមួយក្រុមភាសាណាមួយ។ សិក្ខាទាំងអស់នេះ នឹងត្រូវរៀបចំឡើងនៅក្នុងខែកញ្ញា ខែតុលា និងដើមខែវិច្ឆិកា ឆ្នាំ2019។

C. វត្តមានសហគមន៍ទូទៅ

1. គណៈកម្មការផ្តល់ឱវាទលើច្បាប់ VCA: ខោនធី បានបង្កើតនូវគណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសរបស់ អ្នកបោះឆ្នោត (VCAAC) ដែលនឹងផ្តល់ជូនជំនួយដល់ខែ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអប់រំ សហគមន៍។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ យើងកំពុងប្រមូលព័ត៌មានអំពីឱកាសជាកំណត់មួយចំនួនដើម្បី ធ្វើការទំនាក់ទំនងជាមួយសហគមន៍ទូទៅ ក៏ដូចជាក្រុមភាសាជាកំណត់ណាមួយ និងសមាជិកសហគមន៍ដែល មានពិការភាព។

(គេហទំព័ររបស់ខោនធី គឺព័ត៌មាននៅផ្នែកខាងលើ និងអាចប្រើប្រាស់បានជាសាធារណៈ ក្នុងនាមជាផ្នែកមួយនៃ វគ្គមានសហគមន៍ទូទៅ។)

2. កិច្ចប្រជុំសហគមន៍: ខោនធី នឹងចូលរួមក្នុងកិច្ចប្រជុំសហគមន៍ និងព្រឹត្តិការណ៍នានាដើម្បីផ្តល់នូវការអប់រំ ទូទៅ និងព័ត៌មានអំពី VCA ជូនដល់សមាជិកសហគមន៍គ្រប់រូប។ កញ្ចប់ឯកសារ VCA នឹងរួមបញ្ចូលនូវឯកសារ ធ្វើបទបង្ហាញជាហ្វាយល៍ PowerPoint ដើម្បីប្រើប្រាស់នៅក្នុងកិច្ចប្រជុំក្រុម និងការធ្វើបទបង្ហាញជា "តារាង" ដែលត្រូវប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍នានា។ កញ្ចប់ឯកសារនេះ នឹងអាចស្វែងរកបាននៅចុងខែកញ្ញា ឆ្នាំ2019។ ការធ្វើបទបង្ហាញរបស់យើង និងព័ត៌មានបោះពុម្ព នឹងត្រូវបកប្រែជាភាសាដែលតម្រូវជាចាំបាច់។ ខោនធីនឹងខិតខំដាក់ចូលទៅក្នុងរបៀបវារៈកិច្ចប្រជុំដែលបានកំណត់ពេលជាប្រចាំនៅទូទាំងសហគមន៍នេះ។ ខោនធី នឹងស្វែងរកការចូលរួមនៅក្នុងកិច្ចប្រជុំសហគមន៍ដែលបម្រើសេវាជូនដល់សហគមន៍នានា ដែលជាអ្នក និយាយពីភាសា និងអ្នកដែលមានពិការភាព។

សូមមើលឯកសារភ្ជាប់ F សម្រាប់បញ្ជីសំខាន់ៗនៃកិច្ចប្រជុំនិងព្រឹត្តិការណ៍សហគមន៍នៅពេលខាងមុខ។

D. ការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកបោះឆ្នោត

1. សំបុត្រអ្នកបោះឆ្នោត: បន្ថែមលើសេចក្តីណែនាំដែលមានព័ត៌មានស្តីពីការបោះឆ្នោតរបស់ខោនធី (CVIG) និង ការប្រគល់សន្លឹកឆ្នោតដែលបោះតាមសំបុត្រ, ខោនធី នឹងផ្ញើចេញនូវសំបុត្រយ៉ាងតិចចំនួនពីរទៅកាន់អ្នកបោះ ឆ្នោតម្នាក់ៗសម្រាប់គោលបំណងនៃការជូនដំណឹងដល់អ្នកបោះឆ្នោតអំពីការបោះឆ្នោតនៅពេលខាងមុខ និង ការផ្សព្វផ្សាយអំពីទូរសព្ទជំនួយទាន់ហេតុការណ៍គតិគិតថ្លៃ។ តាមការគ្រោងទុកសំបុត្រត្រូវបានកំណត់ពេល វេលាផ្ញើចេញ (ដោយផ្អែកលើកាលបរិច្ឆេទតាមអនុសាសន៍របស់រដ្ឋលេខាធិការ) នៅសប្តាហ៍ទីមួយនៃខែធ្នូ ឆ្នាំ2019 និងសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ2020។
2. ប័ណ្ណប្រៃសណីយ៍សម្រាប់សន្លឹកឆ្នោតដែលអាចស្វែងរកបាន: គ្រប់អ្នកបោះឆ្នោតដែលបានចុះឈ្មោះទាំងអស់ និង ទទួលបានប័ណ្ណប្រៃសណីយ៍បង់ប្រាក់តាមប្រៃសណីយ៍ជាមួយនឹងសេចក្តីណែនាំរបស់ខោនធីអំពី ព័ត៌មានអ្នកបោះឆ្នោត (CVIG) ជាមួយនឹងសេចក្តីណែនាំអំពីការស្នើសុំឯកសារជាភ្ជាប់ក្រៅពី ភាសាអង់គ្លេស និង/ឬស្នើសុំសន្លឹកឆ្នោត VBM នៅក្នុងទម្រង់ដែលអាចស្វែងរកបាន។ សេចក្តីណែនាំអំពីរបៀប ស្នើសុំការបោះឆ្នោតតាមសំបុត្រដែលអាចទទួលបានពីចម្ងាយ (RAVBM) នឹងត្រូវរួមបញ្ចូលនូវសេចក្តីណែនាំរបស់ ខោនធីអំពីព័ត៌មានអ្នកបោះឆ្នោត។
3. អ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច: ខោនធី នឹងកំណត់ពីអ្នកបោះឆ្នោតដែលនិយាយភាសាភាគតិច តាមរយៈផ្នែកសេចក្តីយោងអំពីភាសានៅលើទម្រង់ចុះឈ្មោះបោះឆ្នោត, តាមរយៈការទាក់ទងដោយផ្ទាល់ពីអ្នក បោះឆ្នោត ដែលជាលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានរបស់យើង និងធ្វើការជាមួយសហគមន៍ និងប័ណ្ណ ប្រៃសណីយ៍បង់ប្រាក់តាមប្រៃសណីយ៍ដែលបានប្រគល់ត្រឡប់មកវិញពីសេចក្តីណែនាំរបស់ខោនធីអំពី ព័ត៌មានអ្នកបោះឆ្នោត។
4. សេវាភាសាតាមទូរសព្ទគតិគិតថ្លៃ: អាចប្រើប្រាស់ទូរសព្ទគតិគិតថ្លៃបានសម្រាប់ការជំនួយគាំទ្រក្នុងអំឡុងពេល នៃម៉ោងធ្វើការទាំងអស់។ បុគ្គលិក មានជួលជូនដើម្បីជួយអ្នកហៅទូរសព្ទជាភាសាដែលតម្រូវដោយសហព័ន្ធ (ភាសាអេស្ប៉ាញ) និងជាភាសាផ្សេងទៀតដែលមានចាំបាច់។ ខោនធី នឹងផ្តល់ជូននូវសេវាភាសាក្នុងអំឡុងមួយខែ មុនថ្ងៃបោះឆ្នោត ដើម្បីផ្តល់ជំនួយដល់អ្នកបោះឆ្នោតជាភាសាផ្សេងទៀតចាំបាច់។

ខ្សែទូរសព្ទទាន់ហេតុការណ៍គតិគិតថ្លៃលេខ (800) 742-1011
សេវាបញ្ជូនបន្តរដ្ឋកាលីហ្វ័រញ៉ា (វិការ: ផ្នែកសម្តីនិងស្តាប់) លេខ 711

E. កញ្ចប់ថវិកាសម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន

1. កញ្ចប់ថវិកា: កញ្ចប់ថវិកាឆ្នាំ2019/20 (សម្រាប់ការបោះឆ្នោតនៅមុនថ្ងៃទី1 ខែកក្កដា ឆ្នាំ2020) សម្រាប់ការអប់រំ និងការផ្សព្វផ្សាយព័ត៌មាន មានចំនួន \$50,000 ដែលភាគច្រើននៃកញ្ចប់ថវិកានេះ នឹងត្រូវប្រើសម្រាប់ផ្នែក ប្រឹក្សាយោបល់ និងផ្នែកផលិតកម្ម។ ថ្លៃនេះមិនរួមបញ្ចូលនូវធនធាននានាដែលមាននៅតាមក្រសួងក្នុងតម្លៃទាប ឬព័ត៌មានផ្ទៃ ដូចជា ពេលវេលាផ្សព្វផ្សាយព័ត៌មានតាមសេវាសាធារណៈ និងការផលិតឡើងវិញនូវឯកសារដែល បង្កើតឡើងដោយខោនធី និងការចែកចាយដោយអង្គការសហគមន៍នោះទេ។ ក្រសួង ពុំបានផ្តល់កញ្ចប់ថវិកា សម្រាប់ការផ្សព្វផ្សាយនិងការបោះឆ្នោតក្នុងកាលពីពេលមុននោះទេ។ កញ្ចប់ថវិកានេះ ក៏រួមបញ្ចូលផងដែរនូវទឹក ប្រាក់ចំនួន \$250,000 សម្រាប់សារចំនួនពីរ (សំណៅបោះពុម្ព និងតាមប្រៃសណីយ៍) ជូនដល់អ្នកបោះឆ្នោតម្នាក់ៗ និងមូលនិធិបន្ថែមសម្រាប់ផ្នែកការបោះពុម្ព ពេលវេលាការងារបុគ្គលិក (អចិន្ត្រៃយ៍ ឬជំនួយបន្ថែម) ដែលត្រូវការ ដើម្បីធ្វើបទបង្ហាញជូនដល់សហគមន៍ កិច្ចសម្ភាសតាមសារព័ត៌មាន និងសកម្មភាពផ្សេងទៀត ដើម្បីធានា ថាអ្នកបោះឆ្នោតទទួលបានដំណឹងអំពីដំណើរការបោះឆ្នោតនៃកំរិតខ្ពស់ដែលមណ្ឌលបោះឆ្នោតនេះ។

F. សហគមន៍ភាសាភាគតិច

1. លក្ខខណ្ឌតម្រូវភាសា: អ្នកបោះឆ្នោតរបស់ខោនធី Fresno និយាយភាសាផ្សេងៗខុសៗគ្នា។ ខោនធី Fresno ត្រូវ តម្រូវឱ្យផ្តល់ឯកសារបោះឆ្នោត និងជំនួយភាសាអេស្ប៉ាញស្ថិតក្រោមច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់សហព័ន្ធ ឆ្នាំ 1965 (52 U.S.C. Sec. 10101 et seq.)។ បន្ថែមលើនេះ ខោនធី Fresno ត្រូវបានតម្រូវឱ្យផ្តល់ឯកសារនិងជំនួយការ បោះឆ្នោតជាភាសាចំនួនប្រាំពីរ (ពុនចាប ម៉ុង ចិន កូរ៉េ ខ្មែរ វៀតណាម និងកាហ្គាឡក) នៅក្នុងតំបន់ដាក់លាក់ មួយចំនួនរបស់ខោនធីស្របទៅតាមក្រុមស្តីពីការបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា មាត្រា 14201។
2. សេវាភាសា: ចំណាត់ការដាក់លាក់របស់យើងពាក់ព័ន្ធនឹងភាសានៃសហគមន៍ដែលមានភាសាភាគតិច ត្រូវ បានដាក់បញ្ចូលតាមរយៈការអប់រំ និងគម្រោងផ្សព្វផ្សាយព័ត៌មាននេះ។ LAAC របស់ខោនធី Fresno មាន

សមាសភាពជាក្រុមចម្រុះមកពីសមាជិកសហគមន៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រាកដថា យើង កំពុងចាត់វិធានការសមស្របដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យបានដល់សហគមន៍ភាសាភាគតិចរបស់យើង។ បច្ចុប្បន្ន នេះ សមាជិកបុគ្គលិករៀបចំការបោះឆ្នោតនិយាយភាសាអេស្ប៉ាញ ពុនចាប និងម៉ុង។ យើងនឹងស្វែងរកបុគ្គលិក ផ្តល់ជូនយប់រៀនម ដែលចេះនិយាយពីភាសា ហើយនឹងផ្តល់បុគ្គលិកសម្រាប់មណ្ឌលបោះឆ្នោតដែលត្រូវការអ្នកចេះ ពីភាសានៅទូទាំងខោនធី ដែលមានការបញ្ជាក់ជាពិសេសនៅក្នុងភាសាដែលមានការតម្រូវពីខោនធី។ ដូចបាន រៀបរាប់ខាងលើ គ្រប់សារព័ត៌មានទាំងអស់របស់យើង នឹងត្រូវផ្តល់ជូនទៅតាមភាសាដែលមានការតម្រូវការ និងត្រូវ ផ្តល់ជូនទៅអង្គការសារព័ត៌មានដែលផ្តល់សេវាភាសាជាក់លាក់ណាមួយ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី សារព័ត៌មានរបស់យើង (បានភ្ជាប់ជូន)។ សិក្ខាសាលាស្តីពីអ្នកបោះឆ្នោតដែលចេះនិយាយភាសា ត្រូវបានរៀបរាប់នៅ ផ្នែកខាងលើស្ថិតក្រោមសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត។

G. សហគមន៍ជនពិការ

1. **សិក្ខាសាលា/VAAC:** ដូចបានរៀបរាប់ខាងលើនៅក្នុងសិក្ខាសាលាស្តីពីការអប់រំអ្នកបោះឆ្នោត យើងនឹងរៀបចំ សិក្ខាសាលាមួយថ្ងៃ/ការចូលរួមដោយបើកចំហសម្រាប់អ្នកបោះឆ្នោតដែលមានពិការភាព និងបុគ្គល និងអង្គការ សហគមន៍ដែលគាំទ្រដល់អ្នកបោះឆ្នោតទាំងអស់នេះ។ VAAC របស់យើង គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចខិតខំ ប្រុងរបស់យើង ហើយយើងនឹងបន្តធ្វើការជាមួយ VAAC និងប្រើប្រាស់ជំនាញការរបស់ពួកគេដើម្បីផ្សព្វផ្សាយ ឱ្យបានដល់សមាជិកនៅក្នុងសហគមន៍របស់យើងដែលមានពិការភាព។ សមាជិករបស់ VAAC ក៏នឹងបម្រើការនៅ VCAAC ផងដែរ។ នៅទូទាំងគម្រោងនេះទាំងមូល យើងមានរួមបញ្ចូលនូវចំណាត់ការរបស់យើងដែលពាក់ព័ន្ធនឹង PSA ដំណើររឿងថ្មីៗ សារព័ត៌មានបោះពុម្ព និងបណ្តាញសារព័ត៌មានសង្គម ការផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ និងគេហទំព័រខោនធី ដែលនឹងផ្តល់ដំណឹងនិងអប់រំដល់អ្នកបោះឆ្នោត ដោយមានការផ្តោតជាសំខាន់លើ លទ្ធភាពដែលអាចស្វែងរកបាននូវសន្លឹកឆ្នោតបោះតាមសំបុត្រនៅក្នុងទម្រង់ដែលអាចរកបាន និងដំណើរការ ស្នើសុំសន្លឹកឆ្នោតនេះ។

III. គំរូម៉ូដែលមណ្ឌលបោះឆ្នោត

A. សន្លឹកឆ្នោតបោះតាមសំបុត្រ

1. **បោះឆ្នោតតាមសំបុត្រ (VBM):** គ្រប់អ្នកបោះឆ្នោតទាំងអស់របស់ខោនធី Fresno ដែលបានចុះឈ្មោះរួច និង ទទួលបានសន្លឹកឆ្នោតសម្រាប់បោះតាមសំបុត្រចំនួនមួយច្បាប់។ សន្លឹកឆ្នោតបោះតាមសំបុត្រ អាចត្រូវបានប្រគល់ ត្រឡប់មកវិញតាមសំបុត្រ (បង់ប្រាក់តាមប្រៃសណីយ៍) នៅប្រអប់ដាក់សន្លឹកឆ្នោតណាមួយ ឬនៅតាមមណ្ឌល បោះឆ្នោតណាមួយ។
2. **RAVBM (បោះឆ្នោតតាមសំបុត្រដែលអាចយកបានពីចម្ងាយ):** អ្នកបោះឆ្នោតដែលមានពិការភាពដែលបានចុះ ឈ្មោះនៅខោនធី Fresno អាចស្នើសុំសន្លឹកឆ្នោតដែលអាចស្វែងបាននោះនៅការិយាល័យបោះឆ្នោត ណាមួយ។ សន្លឹកឆ្នោត អាចស្វែងរកបាននៅក្នុងកំពូលរបស់អ្នកបោះឆ្នោតបាន ដែលមានដាក់សញ្ញាសម្គាល់ បច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់អ្នកបោះឆ្នោត ហើយបន្ទាប់មកត្រូវបានចេញ។ សន្លឹកឆ្នោត អាចប្រគល់ត្រឡប់ ទៅវិញបាននៅក្នុងលក្ខណៈដូចគ្នាទៅនឹងសន្លឹកឆ្នោត VBM ដែរ (តាមសំបុត្រ ប្រអប់ដាក់សន្លឹកឆ្នោត ឬមណ្ឌល បោះឆ្នោត)។
3. **សំណើសុំផ្លាស់ប្តូរសន្លឹកឆ្នោតជាថ្មី:** គ្រប់អ្នកបោះឆ្នោតទាំងអស់ អាចស្នើសុំផ្លាស់ប្តូរសន្លឹកឆ្នោតជាថ្មីបានដោយទូរសព្ទ ទៅលេខ (559) 600-VOTE (8683), ដោយផ្ញើទូរសារនូវសំណើសុំនោះទៅលេខ (559) 488-3279, ដោយមាន វត្តមាននៅមណ្ឌលបោះឆ្នោត ឬនៅការិយាល័យបោះឆ្នោតនោះ។

B. មណ្ឌលបោះឆ្នោត

1. **ទីតាំងមណ្ឌលបោះឆ្នោត:** ដោយប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យ VCA និងរូបមន្តសម្រាប់គណនារកចំនួនមណ្ឌលបោះ ឆ្នោត និងកំណត់ទីតាំងមណ្ឌលបោះឆ្នោត ខោនធីនឹងបន្តធ្វើការដោយផ្ទាល់ជាមួយ VAAC, LAAC, និង VCAAC របស់យើងដើម្បីកំណត់ទីតាំងមណ្ឌលបោះឆ្នោត។ ផ្អែកតាមរូបមន្តរបស់ VCA ខោនធី Fresno ត្រូវបានតម្រូវឱ្យ មានមណ្ឌលបោះឆ្នោតចំនួន 50 មណ្ឌល។ មណ្ឌលបោះឆ្នោត នឹងត្រូវបែងចែកស្ថិតនៅទូទាំងខោនធី ដើម្បី បង្កើតជម្រើសនៃភាពងាយស្រួលខ្ពស់សម្រាប់អ្នកបោះឆ្នោតនៅតាមទីតាំងដែលអាចចេញចូលបាន នៅជិត បំផុតតាមអាចធ្វើទៅបានទៅនឹងផ្លូវរថដែលនៅជាប់នឹងសេវាដឹកជញ្ជូនសាធារណៈ។ នេះនឹងក្លាយជាគោលដៅ ដែលត្រូវមានមណ្ឌលបោះឆ្នោតនៅក្នុងទីតាំងដែលនឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតនាពេលអនាគត ដើម្បី ឱ្យអ្នកបោះឆ្នោតមានភាពសុំទៅនឹងទីតាំងបោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹងបើកដំណើរការក្នុងរយៈ ពេលកិច្ចបំផុត 8 ម៉ោង ក្នុងមួយថ្ងៃ និងត្រូវឱ្យបើកដំណើរការចំនួន 13 ម៉ោង នៅថ្ងៃបោះឆ្នោត។ មណ្ឌលបោះ ឆ្នោតចំនួនដប់ នឹងបើកដំណើរការចំនួន 11 ថ្ងៃ ហើយមណ្ឌលបោះឆ្នោតបន្ថែមចំនួន 40 មណ្ឌលទៀត នឹងបើក ដំណើរការក្នុងរយៈពេលបួនថ្ងៃ។
2. **សេវាមណ្ឌលបោះឆ្នោត:** មណ្ឌលបោះឆ្នោត នឹងអនុញ្ញាតឱ្យអ្នកបោះឆ្នោតណាមួយដែលបានចុះឈ្មោះខោនធី Fresno ធ្វើការបោះឆ្នោតបានដោយផ្ទាល់ អាចចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពបញ្ជីចុះឈ្មោះបោះឆ្នោតរបស់ ពួកគេ។ ក្នុងអំឡុងពេល 14 ថ្ងៃ ភ្លាមៗបន្ទាប់ពីនីតិវិធីបោះឆ្នោត ឬនៅថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតអាចបំពេញ ការចុះឈ្មោះបោះឆ្នោតដោយមានលក្ខខណ្ឌ (CVR) និងបោះឆ្នោតលើសន្លឹកឆ្នោតដែលមានលក្ខខណ្ឌ។ អ្នកបោះ ឆ្នោត នឹងទទួលបានសេវាកម្មកម្រិតខ្ពស់នៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់។ អ្នកបោះឆ្នោត ក៏អាចដាក់ សន្លឹកឆ្នោត VBM ដែលបានបោះរួចនៅតាមមណ្ឌលបោះឆ្នោតណាមួយបានផងដែរ។

3. បច្ចេកវិទ្យា: មណ្ឌលបោះឆ្នោត នឹងត្រូវភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោត (EIMS) របស់ខោនធី ដើម្បីអនុញ្ញាតឱ្យបុគ្គលិកមណ្ឌលបោះឆ្នោត ធ្វើការផ្ទៀងផ្ទាត់តាមពេលវេលាជាក់ស្តែងអំពីស្ថានភាពនៃការបោះឆ្នោតរបស់អ្នកបោះឆ្នោតម្នាក់ៗ។ សន្លឹកឆ្នោត និងត្រូវបានចេញ "តាមតម្រូវការ" ដើម្បីឱ្យអ្នកបោះឆ្នោតម្នាក់ៗ ទទួលបានសន្លឹកឆ្នោតដែលសមស្រប។
4. អង្គភាពដែលមានផ្លូវចេញចូលសម្រាប់ជនពិការ និងការជ្រើសរើសបុគ្គលិក: មណ្ឌលបោះឆ្នោត នឹងមាន ឧបករណ៍សម្រាប់គូសសញ្ញាដែលអាចប្រើប្រាស់បានចំនួនបី (Image Cast X)។ គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ នឹង ត្រូវស្ថិតក្រោមបណ្តឹងរបស់ច្បាប់ស្តីពីជនជាតិអាមេរិកាំងដែលមានពិការភាព (ADA) ហើយបុគ្គលិកនឹងជួយអ្នក បោះឆ្នោតទៅតាមតម្រូវការជាក់លាក់ណាមួយ។
5. ការជ្រើសរើសបុគ្គលិកមណ្ឌលបោះឆ្នោត: ចំនួនសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតនៅមណ្ឌលបោះឆ្នោត នឹងមានចំនួនចាប់ពីបួន ទៅ 10 នាក់ (ធ្វើការដូចអ្នកពេញម៉ោង) អាស្រ័យលើលទ្ធផលរំពឹងទុក និងទំហំមណ្ឌល បោះឆ្នោត។ សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតដែលនិយាយពីភាសា និងត្រូវចាត់តាំងទៅមណ្ឌលបោះ ឆ្នោតទៅតាមតម្រូវការនៃច្បាប់ស្តីពីសិទ្ធិបោះឆ្នោតរបស់សហព័ន្ធ និងក្រសួងការបរទេស។ បន្ថែមលើនេះ ខោនធី នឹងផ្តល់នូវសេវាបកប្រែតាមទូរសព្ទជាភាសាដែលមានតម្រូវការដើម្បីបំពេញបន្ថែមដល់សេវាបកប្រែដែលត្រូវការ ចាំបាច់។
6. តួបបោះឆ្នោតដែលអាចចេញចូលបាន: គ្រប់មណ្ឌលបោះឆ្នោតទាំងអស់ នឹងមានតួបបោះឆ្នោតដែលអាចចេញ ចូលបាន ដើម្បីឱ្យអ្នកបោះឆ្នោតទាំងអស់អាចបោះឆ្នោតដោយសម្ងាត់និងឯករាជ្យ។
7. ការពិចារណាទៅលើសេវាបោះឆ្នោតចល័ត: ខោនធីកំពុងសិក្សាទៅលើសេវាបោះឆ្នោតចល័ត អាស្រ័យទៅលើពេល វេលារបស់អង្គភាពចល័តនិងប្រភពធនធានហិរញ្ញវត្ថុដែលមានចាំបាច់ចម្រាប់ដាក់បុគ្គលិកនៅក្នុងផ្នែកនេះ ខោនធីនឹងផ្តល់សេវាចល័តនៅតំបន់ទាំងឡាយដែលមិនមានមណ្ឌលបោះឆ្នោត.. ការវិភាគកំពុងតែប្រព្រឹត្តិទៅ ហើយការកំណត់ជាចុងក្រោយនឹងត្រូវធ្វើឡើងនៅត្រីមាសទី២ ឆ្នាំ2019 ។
8. មធ្យោបាយធ្វើដំណើរសាធារណៈ: មធ្យោបាយធ្វើដំណើរសាធារណៈនៅក្នុងខោនធីនឹងត្រូវផ្តល់ដោយមិនគិតថ្លៃដល់ ពលរដ្ឋដែលចង់ធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតចំនួនបួនថ្ងៃ ។

សូមមើលឯកសារភ្ជាប់ G សម្រាប់ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត
 សូមមើលឯកសារភ្ជាប់ H សម្រាប់ទីតាំងមណ្ឌលបោះឆ្នោតដែលធ្លាប់ស្គាល់ (អាចមានការប្រែប្រួល)។
 សូមមើលឯកសារភ្ជាប់ I សម្រាប់ចំនួនសមាជិកគណៈកម្មការរៀបចំការបោះឆ្នោត និងភាសានិយាយ។

C. ប្រអប់ដាក់សន្លឹកឆ្នោត

1. ទីតាំងនិងចំនួនប្រអប់ដាក់សន្លឹកឆ្នោត: តាមរយៈការប្រើប្រាស់លក្ខខណ្ឌវិនិច្ឆ័យ VCA និងរូបមន្តសម្រាប់គណនាក ចំនួនប្រអប់ដាក់សន្លឹកឆ្នោត និងកំណត់ទីតាំងដាក់សន្លឹកឆ្នោត ខោនធីនឹងបន្តធ្វើការដោយផ្ទាល់ជាមួយ VAAC, LAAC, និង VCAAC របស់យើងដើម្បីកំណត់ទីតាំងសម្រាប់ដាក់ប្រអប់ដាក់សន្លឹកឆ្នោត។ ផ្នែកតាមរូបមន្តរបស់ VCA ខោនធី Fresno ត្រូវតម្រូវឱ្យមានប្រអប់ដាក់សន្លឹកឆ្នោតចំនួន 31 ប្រអប់។ ប្រអប់ដាក់សន្លឹកឆ្នោតនឹងត្រូវដំណើរ ការរយៈពេលមិនតិចជាង 29 ថ្ងៃនោះទេ រួមទាំងថ្ងៃបោះឆ្នោតផងដែរ។ ប្រអប់ដាក់សន្លឹកឆ្នោត នឹងត្រូវបើកដំណើរ ការនៅក្នុងម៉ោងធ្វើការធម្មតាក្នុងកម្រិតអប្បបរមា ប្រសិនបើប្រអប់ទាំងនោះត្រូវបានដាក់នៅក្នុងអគារ ហើយ ប្រអប់ដាក់សន្លឹកឆ្នោតមួយចំនួនទៀត នឹងត្រូវដាក់នៅខាងក្រៅ និងបើកដំណើរការ 24 ម៉ោង ក្នុងមួយថ្ងៃ។ ប្រអប់ដាក់សន្លឹកឆ្នោតទាំងអស់ នឹងត្រូវស្ថិតក្រោមពាក្យបណ្តឹងនៃច្បាប់ADA។

សូមមើលឯកសារភ្ជាប់ J សម្រាប់ទីតាំងប្រអប់ដាក់សន្លឹកឆ្នោតដែលបានស្គាល់ (អាចមានការផ្លាស់ប្តូរ)។

D. អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបាន

1. អាចប្រើប្រាស់ទូរសព្ទបាន: អាចប្រើប្រាស់ទូរសព្ទឥតគិតថ្លៃបានសម្រាប់ជំនួយគាំទ្រក្នុងអំឡុងពេលនៃម៉ោងធ្វើការ ទាំងអស់។ បុគ្គលិក មានផ្តល់ជូនដើម្បីជួយអ្នកហៅទូរសព្ទជាភាសាដែលតម្រូវដោយសហព័ន្ធ និងរក្សាសេវាភាសា សម្រាប់ការប្រើប្រាស់នៅពេលផ្តល់ជំនួយដល់អ្នកបោះឆ្នោតជាភាសាផ្សេងទៀតដែលចាំបាច់។
 ខ្សែទូរសព្ទទាន់ហេតុការណ៍ឥតគិតថ្លៃលេខ (800) 742-1011
 សេវាបញ្ជូនបន្តដ្យាករលីហ្វឺរញ៉ា (វិការ: ផ្នែកសម្តីនិងស្តាប់) លេខ 711

E. អាចចេញចូលបានដោយអ្នកបោះឆ្នោតដែលមានពិការភាព

1. VAAC: VAAC របស់ខោនធី Fresno គឺជាគណៈកម្មការសកម្មមួយ ដែលមានសមាសភាពនៃអ្នកបោះឆ្នោតដែលមាន ពិការភាព និងសមាជិកសហគមន៍ ដែលមានចំណាប់អារម្មណ៍ និងចំណេះដឹងអំពីបញ្ហាប្រឈមនានា ដែលអ្នកបោះ ឆ្នោតដែលមានពិការភាពជួបប្រទះ។ VAAC កំពុងផ្តល់យោបល់ ជំនួយ និងអនុសាសន៍នានាដល់ការបោះឆ្នោតរបស់ ខោនធី អំពីរបៀបធ្វើយ៉ាងណាឱ្យអ្នកបោះឆ្នោតដែលមានពិការភាព អាចធ្វើការបោះឆ្នោតបានដោយខ្លួនឯង និង ដោយការសម្ងាត់។ VAAC បានចូលរួមយ៉ាងសកម្មជាមួយការផ្លាស់ប្តូរទៅប្រើ VCA នៅក្នុងខោនធី Fresno។
2. ឧបករណ៍សម្រាប់គូសសញ្ញាសន្លឹកឆ្នោតដែលអាចប្រើបាន: ខោនធី មានការប្តេជ្ញាចិត្តដើម្បីលើកកម្ពស់លទ្ធភាពដែល អាចចេញចូលបាននៅក្នុងដំណើរការនៃការបោះឆ្នោត។ មណ្ឌលបោះឆ្នោត នឹងបំពាក់ទៅដោយឧបករណ៍ សម្រាប់គូសសញ្ញាលើសន្លឹកឆ្នោតដែលអាចប្រើប្រាស់បាន (Image Cast X) ដើម្បីផ្តល់ឱកាសដូចគ្នាក្នុងការប្រើប្រាស់ និងការចូលរួម ដូចដែលមានផ្តល់ជូនដល់អ្នកបោះឆ្នោតដែលពុំមានពិការភាពដែរ រួមទាំងសមត្ថភាពក្នុងការបោះ ឆ្នោតដោយសម្ងាត់ និងដោយឯករាជ្យផងដែរ។ ការអប់រំ និងគម្រោងផ្សព្វផ្សាយនៅក្នុងផ្នែកទីមួយនៃឯកសារនេះ

មានរៀបរាប់លម្អិតអំពីគម្រោងសម្រាប់សារព័ត៌មាន និងព័ត៌មានជាក់លាក់អំពីការផ្សព្វផ្សាយលេខទូរសព្ទគតិកថ្លៃ និងប្រព័ន្ធបោះស្នាក់ពីចម្ងាយតាមសំបុត្រដែលអាចស្វែងរកបាន (RAVBM)។

3. ការបោះស្នាក់ដែលអាចចូលទៅប្រើបានពីចម្ងាយ៖ អ្នកបោះស្នាក់ដែលបានចុះឈ្មោះរួចរបស់ខោនធី Fresno អាច ជ្រើសរើសចូលទៅកាន់ប្រព័ន្ធអនឡាញ តាមរយៈប្រព័ន្ធបោះស្នាក់តាមសំបុត្រដែលអាចប្រើប្រាស់បានពីចម្ងាយ (RAVBM) ដើម្បីស្នាក់សន្លឹកស្នាក់ដែលអាចទាញយកបាន។ RAVBM ផ្តល់ជូនដល់អ្នកបោះស្នាក់ដែលមានពីការភាព នូវសមត្ថភាពក្នុងការស្នាក់ស្នែងសន្លឹកស្នាក់ VBM តាមប្រព័ន្ធអេឡិចត្រូនិកពីគេហទំព័រដែលទទួល បានការអនុញ្ញាត។ សន្លឹកស្នាក់អេឡិចត្រូនិក អាចទាញយកបានទៅក្នុងកុំព្យូទ័ររបស់អ្នកបោះស្នាក់បាន ដែលមាន ដាក់សញ្ញាសម្គាល់បច្ចេកវិទ្យាជំនួយផ្ទាល់ខ្លួនរបស់អ្នកបោះស្នាក់ ហើយបន្ទាប់មកត្រូវបានសន្លឹកស្នាក់នោះចេញ។ សន្លឹក ស្នាក់ អាចប្រគល់ត្រឡប់មកវិញបាននៅក្នុងលក្ខណៈដូចគ្នានឹងសន្លឹកស្នាក់ VBM ដែរ (តាមសំបុត្រ ប្រអប់ដាក់សន្លឹកស្នាក់ ឬមណ្ឌលបោះស្នាក់)។

សេចក្តីសម្រេច

F. សន្តិសុខ/ផែនការសម្រាប់គ្រោះអាសន្ន

1. **សន្តិសុខ៖** នៅពេលដែលមណ្ឌលបោះឆ្នោត មិនដំណើរការ ទីតាំងនិងគ្រឿងបរិក្ខារ និងត្រូវការការសន្តិសុខ តាមរយៈ ពិធីសារសន្តិសុខដែលមានការធ្វើតេស្តនិងបង្កើតឡើង ដូចជាស្ថិតិបិកភ្ជាប់មានស្នាមកស្តតាង និងគ្រឿងបរិក្ខាររក្សា ទុកដោយមានសុវត្ថិភាព។
2. **ការបង្ការការរំខាន៖** សន្តិសុខ និងគម្រោងសម្រាប់គ្រោះអាសន្ន គឺត្រូវបានដាក់ឱ្យដំណើរការដើម្បីការពារការរំខានដល់ ការបោះឆ្នោត និងដើម្បីធានាថា ការបោះឆ្នោតត្រូវបានប្រព្រឹត្តិទៅដោយត្រឹមត្រូវ។ ប្រភពថាមពលដែលគ្មានការកាត់ ផ្ដាច់ (UPS) នឹងត្រូវប្រើប្រាស់នៅលើឧបករណ៍គូសសន្លឹកឆ្នោតដែលមានយ៉ាងតិចមួយ (Image Cast X) សម្រាប់មណ្ឌល បោះឆ្នោតនីមួយៗ។ ឧបករណ៍រក្សាទុកបម្រុង/គ្រឿងបរិក្ខារជំនួសថ្មី នឹងអាចស្វែងរកបានជាមួយនឹងក្រុមបច្ចេក វិទ្យាព័ត៌មាន (IT) ដែលដើរក្រវែលនៅក្បែរនោះ។ ការបោះឆ្នោត គឺអាចធ្វើទៅបាននៅអគារការិយាល័យបោះឆ្នោត របស់ខោនធី ដែលមានម៉ាស៊ីនភ្លើងសម្រាប់ប្រើករណីបន្ទាន់។ មណ្ឌលបោះឆ្នោតទាំងអស់ នឹងមានបញ្ជីនៃទីតាំង មណ្ឌលបោះឆ្នោតផ្សេងទៀត ដើម្បីឱ្យអ្នកបោះឆ្នោតអាចបញ្ជូនបន្តទៅកាន់មណ្ឌលបោះឆ្នោតដែលនៅជិតនោះបំផុត ប្រសិនបើចាំបាច់។

G. ការសន្សំសំចៃលើការចំណាយ

1. **ថ្លៃចំណាយ៖** ខោនធី Fresno ត្រូវការទិញប្រព័ន្ធបោះឆ្នោតថ្មីមួយដើម្បីជំនួសប្រព័ន្ធចាស់ដែលមានអាយុកាល 20 ឆ្នាំទៅហើយ ហើយគេបានកំណត់ថា ឆ្នាំ2019 គឺជាឆ្នាំដែលត្រូវទិញប្រព័ន្ធថ្មីនេះ។ នៅក្នុងពេលជាមួយគ្នានោះ ច្បាប់ បានផ្តល់ជូនដល់គ្រប់ខោនធីទាំងអស់របស់រដ្ឋកាលបរិច្ឆេទនូវឱកាសជាជម្រើសដើម្បីផ្លាស់ប្តូរទៅប្រើ VCA។ តម្លៃគ្រឿង បរិក្ខារសម្រាប់គំរូម៉ូដែលការិយាល័យបោះឆ្នោតនៃមណ្ឌលបោះឆ្នោតចាស់ ត្រូវបានប៉ាន់ស្មានថាមានតម្លៃ \$1,600,000 ថ្លៃជាងគ្រឿងបរិក្ខារសម្រាប់គំរូម៉ូដែល VCA មូលហេតុសំខាន់គឺដោយសារ ខោនធី Fresno ប្រើប្រាស់ម៉ាស៊ីនអាន សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត។ ការសន្សំសំចៃលើគ្រឿងបរិក្ខារសន្សំសំចៃនេះ គឺជាការសន្សំសំចៃតែមួយលើក។ ការវិភាគលើតម្លៃចំណាយបង្ហាញថា គំរូម៉ូដែល VCA នឹងមានតម្លៃថ្លៃជាងមុនបន្តិចដើម្បីដំណើរការបន្តបន្ទាប់ សំខាន់គឺដោយសារការផ្សព្វផ្សាយដែលត្រូវអនុវត្តជាចាំបាច់ ការគាំទ្រផ្នែកបច្ចេកវិទ្យា និងភាពខុសគ្នានៅតម្លៃ ជ្រើសរើសបុគ្គលិកសម្រាប់ចំនួនថ្ងៃបន្ថែមសម្រាប់មណ្ឌលបោះឆ្នោត។

ឯកសារភ្ជាប់ A – ក្រមស្តីពីការបោះឆ្នោត មាត្រា 4005(a) និងមាត្រាបន្ទាប់/សេចក្តីយោងឆ្លងគ្នាដើម្បីធ្វើផែនការ

(I) The plan for the administration of elections conducted pursuant to this section, includes all of the following:	
(i) A voter education and outreach plan that is approved by the Secretary of State and that includes all of the following:	
(I) A description of how the county elections official will use the media, including social media, newspapers, radio, and television that serve language minority communities for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline.	II A 1,2,3,4 Use of Media including Accessible format Attachments B,C,D,E
(II) A description of how the county elections official will use the media, including social media, newspapers, radio, and television for purposes of informing voters of the availability of a vote by mail ballot in an accessible format and the process for requesting such a ballot.	II B, C Workshops, Community Presence Attachments D, F
(III) A description of how the county elections official will have a community presence to educate voters regarding the provisions of this section.	
(IV) A description of the accessible information that will be publicly available on the accessible Internet Web site of the county elections official.	II A 4 Website
(V) A description of the method used by the county elections official to identify language minority voters.	II D 3 Language Minority
(VI) A description of how the county elections official will educate and communicate the provisions of this section to the public, including:	
(ia) Communities for which the county is required to provide voting materials and assistance in a language other than English under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.). The county elections official shall hold at least one bilingual voter education workshop for each language in which the county is required to provide voting materials and assistance in a language other than English under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.).	II A 1,2,3,4 Media Attachments B,C,D,E II B 2 Workshop II C 1,2 Comm Presence II D 1,2 Mailings II F 1,2 Language
(ib) The disability community, including organizations and individuals that advocate on behalf of, or provide services to, individuals with disabilities. The county elections official shall hold at least one voter education workshop to increase accessibility and participation of eligible voters with disabilities.	II A 1,2,3,4 Media II B 1 Workshop II C 1, 2 Comm Presence II G 1 Workshop
(VII) A description of how the county will spend the necessary resources on voter education and outreach to ensure that voters are fully informed about the election. This description shall include information about the amount of money the county plans to spend on voter education and outreach activities under the plan, and how that compares to the amount of money spent on voter education and outreach in recent similar elections in the same jurisdiction that were not conducted pursuant to this section.	II E 1 Budget
(VIII) At least one public service announcement in the media, including newspapers, radio, and television, that serve English-speaking citizens for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline. Outreach made under this subclause	II A 1,2,3,4 Media Attachments B,C,D,E

shall include access for voters who are deaf or hard of hearing and voters who are blind or visually impaired.	
(IX) At least one public service announcement in the media, including newspapers, radio, and television, that serve non-English-speaking citizens for each language in which the county is required to provide voting materials and assistance under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.) for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline.	II A 1,2,3,4 Media Attachments B,C,D,
(X) At least two direct contacts with voters for purposes of informing voters of the upcoming election and promoting the toll-free voter assistance hotline. The two direct contacts are in addition to any other required contacts including, but not limited to, sample ballots and the delivery of vote by mail ballots.	II D 1,2 Mailings/Postcard
(ii) A description of how a voter with disabilities may request and receive a blank vote by mail ballot and, if a replacement ballot is necessary, a blank replacement ballot that a voter with disabilities can mark privately and independently.	II D 2 Accessible Ballot
(iii) A description of how the county elections official will address significant disparities in voter accessibility and participation identified in the report required by subdivision (g).	II D 3 Language Minority II C 2 Meetings II F 2 Language Services II B 2 Workshops
(iv) A description of the methods and standards that the county elections official will use to ensure the security of voting conducted at vote centers.	III F 1,2 Security
(v) Information about estimated short-term and long-term costs and savings from conducting elections pursuant to this section as compared to recent similar elections in the same jurisdiction that were not conducted pursuant to this section.	III G Costs
(vi) To the extent available at the time of publication, information on all of the following:	
(I) The total number of vote centers to be established.	III B 1 Vote Centers
(II) The total number of ballot dropoff locations to be established.	III C 1 Drop Box Locations and Number
(III) The location of each vote center.	III B 1 Vote Centers
(IV) The location of each ballot dropoff location and whether it is inside or outside.	III C 1 Drop Boxes Attachments H,J
(V) A map of the locations of each vote center and ballot dropoff location.	Attachment H
(VI) The hours of operation for each vote center.	Attachment H
(VII) The hours of operation for each ballot dropoff location.	Attachment J
(VIII) The security and contingency plans that would be implemented by the county elections official to do both of the following:	
(ia) Prevent a disruption of the vote center process.	III F 1,2 Security
(ib) Ensure that the election is properly conducted if a disruption occurs.	III F 1,2 Security
(IX) The number of election board members and the number of bilingual election board members and the languages spoken.	Attachment I, Staff

<p>(X) The services provided to voters with disabilities, including, but not limited to, the type and number of accessible voting machines and reasonable modifications at each vote center.</p>	<p>III E 1,2,3 Services</p>
<p>(XI) The design, layout, and placement of equipment inside each voter center that protects each voter’s right to cast a private and independent ballot.</p>	<p>Attachment G Layout III B 6 Privacy</p>
<p>(vii) A toll-free voter assistance hotline that is accessible to voters who are deaf or hard of hearing, and that is maintained by the county elections official that is operational no later than 29 days before the day of the election until 5 p.m. on the day after the election. The toll-free voter assistance hotline shall provide assistance to voters in all languages in which the county is required to provide voting materials and assistance under subdivision (a) of Section 14201 and the federal Voting Rights Act of 1965 (52 U.S.C. Sec. 10101 et seq.).</p>	<p>III D Hotline</p>
<p>(J) The plan for the administration of elections conducted pursuant to this section is posted in a format that is accessible to persons with disabilities on the Internet Web site of the Secretary of State and on the Internet Web site of the county elections official.</p>	<p>II A 4 Website</p>

សេចក្តីណែនាំ

ឯកសារភ្ជាប់ B – ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុ

Central Valley Talk Radio
Crossing TV
Fresno State Radio KFSR 90.7
Hmong Radio
Hmong USA Television
KFSN Ch. 30
KGPE Ch. 47
KMJ580
KMPH Ch. 26
KSEE Ch. 24
KVPR FM 89
KVPT Ch. 18
Mega 97.9
Punjabi Radio
Radio Bilingüe
Soft Rock 98.9
Univision Ch. 21

សេចក្តីថ្លែងការណ៍

ឯកសារភ្ជាប់ C – សារព័ត៌មានបោះពុម្ពផ្សាយ និងសារព័ត៌មានអេឡិចត្រូនិក

Business Journal
California Advocate
CA Latina Democrats Fresno County
California State University, Fresno - The Collegian
Central California Life Magazine
Clovis Roundup
Coalinga Press
Community Alliance
Fowler Ensign
Fresno Bee
Fresno Building Healthy Communities Enews
Fresno City College RAMPAGE
Fresno County Daily News
Fresno Free Press
Fresno Magazine
Fresno Pacific College - The Syrx
Fresno Unified Newsletter "Building Futures"
GV Wire e-news
Kerman News
Kingsburg Recorder
League of Women Voters Newsletter
Maddy Daily e-news
Mi Familia Vota California Newsletter
Mid Valley Times
Mountain Press
Movimiento Latino
Orange Cove Times
Retired Employees of Fresno County Newsletter
Sanger Scene
Selma Enterprise
Vida en Valle

ឯកសារភ្ជាប់ D – អង្គការសហគមន៍ ទីក្រុង និងមណ្ឌលពិសេស

African-American Heritage Museum
Alta Irrigation Division No.1 District
American Civil Liberties Union (ACLU)
American Legion
American Red Cross Central Valley
Arte Américas
Associated Students, Incorporated
Auberry Rotary Club
Bald Mountain Fire District
Bethel Christian Center
Bethesda Apostolic Church
Big Brothers Big Sisters of Central California
BizPro Networking Fresno
Black Women Organized for Political Action
Boys and Girls Club (El Dorado)
Bulldog Pantry
California Alliance for Retired Americans
California Complete Count Committee Fresno Census 2020
California Latina Democrats
Calvary World Outreach Center
Calvary Worship Center Church
Calwa Recreation and Park District
Campus Baptist Church
Central California Blood Center
Central California Irrigation Division No. 5 District
Central Labor Council
Central Unified School District
Central Valley Air Quality Coalition
Central Valley Asthma Collaborative
Central Valley Empowerment Alliance
Central Valley Environmental Justice Network
Central Valley Justice Coalition
Central Valley Legal Services
Central Valley Partnership
Central Valley Progressive PAC
Central Valley Regional Center
Cesar E. Chavez Adult Education Center
Church of Christ Sun Garden
City of Clovis

City of Coalinga
City of Firebaugh
City of Fowler
City of Fresno
City of Huron
City of Kerman
City of Mendota
City of Orange Cove
City of Parlier
City of Reedley
City of San Joaquin
City of Sanger
City of Selma
Clovis Country Lions Club
Clovis Unified School District
Clovis Veterans Memorial
Coalinga Press
Coalinga Regional Medical Center District
Coalinga-Huron Recreation and Park District
College Community Congregational Church
Common Space
Communities for a New California (CNC)
Community Alliance Spanish Newsletter
Community of Christ
Consolidated Irrigation District
Council on American-Islamic Relations
Deaf and Hard of Hearing Service Center
Deliverance House of Prayer
Democratic Socialists of America, Fresno
Disability Advisory Commission- City of Fresno
Disability Rights California
Discovery Center
Dress for Success Fresno
Dulce Upfront
East Fresno Rotary International
Ebenezer Indonesian Presbyterian
Eckankar Religion of the Light and Sound of God
Elks Lodge
EV Free Church / Fresno Deaf Church
Excelsior-Kings River Resource Conservation District

Faith in the Valley
Fig Garden Fire Protection District
Fig Garden Police Protection District
Firebaugh Resource Conservation District
First Church of God
Free Water County District
Fres Yes
Fresno Arts Council
Fresno Association of Realtors
Fresno Barrios Unidos
Fresno Boys and Men of Color
Fresno Brown Berets
Fresno Building Healthy Communities
Fresno CA Stake-Cedarview Ward
Fresno Center for Nonviolence
Fresno Church of Christ
Fresno City College
Fresno County Democratic Central Committee
Fresno County Farm Bureau
Fresno County Republican Party
Fresno EcoGarden
Fresno Freedom School
Fresno Indivisible
Fresno Interdenominational Refugee Ministries (FIRM)
Fresno Interdenominational Refugee Ministries
Fresno Irrigation District
Fresno Metro Black Chamber of Commerce
Fresno Pride Lions Club
Fresno Rotary International
Fresno State Student Cupboard
Fresno Unified School District
Fresno Veterans Home
Fresno Veterans of Foreign Wars
Friends Community Church
Go Public Schools Fresno
Hills Valley Irrigation District
Hmong Chamber-Commerce Fresno
Hmong Community Mennonite Church
Hmong Innovating Politics
Independent Order of Odd Fellows

Jakara Movement
James Irrigation District
James Resource Conservation District
Kerman Lions Club
Kerman Rotary Club
Kerman Unified School District
Kings River Conservation District
Kingsburg Tri-County Health Care District
Kingsburg Unified School District
Kingsburg's Rotary Club
Laguna Irrigation District
Laton Joint Unified School District
Leadership Counsel for Justice and Accountability
League of Women Voters-Fresno
Life Enrichment Center
Lutheran Campus Ministry
Malaga County Water District
Masjid Fresno Mosque
Mendota Unified School District
Mendota Unified School District
Mi Familia Vota-Fresno
Millbrook Presbyterian Church
MyLGBTPlus
National Lawyers Guild, Central Valley Chapter
National Women's Political Caucus-Fresno
Native Daughters of the Golden West-Fresno
Noble Credit Union
North Central Fire Protection District
North Fresno Lions Club
North Fresno Rotary International
Northeast Assembly of God
Office of the President-Fresno State
Orange Cove Fire Protection District
Orange Cove Irrigation District
Orange Cove Police Protection
Panoche Resource Conservation District
Peace Fresno
Pinedale County Water
Pinedale Public Utility District
Poso Resource Conversation District

Poverello House Fresno
Power California
Radio Bilingue KSJV 91.5 Fresno
Reedley Rotary Club
Resources for Independence Central Valley
Retired Employees of Fresno County (REFCO)
Retired Teachers Association
Riverdale Irrigation District
Riverdale Memorial
Riverdale Public Utility
Rotary Club of Clovis
Saint James Episcopal Cathedral
Saints Community Church of God in Christ
San Joaquin Valley Democratic Club
San Joaquin Valley Democratic Club
Sanger Rotary Club
Sanger Unified School District
Sanger Women's Club
Selma Health Care District
Selma Unified School District
Sequoia Council Boy Scouts of America
Sierra Kings Health Care District
Sierra Resource Conservation District
Sierra Unified School District
SIREN
Southeast Asian Ministry
Stone Soup Fresno
Student Veteran Organization
The Altar
The Bridge
The Fresno Center New Americans
The Jewish Federation of Central California
Tranquility Irrigation District
Tranquility Public Utility District
Tranquility Resource Conservation District
Trans-Emotion
Trinity Church of the Nazarene
Trinity Southern Baptist Church
Truth Tabernacle Christian
United Cerebral Palsy Central California (UCPCC)

United Way of Fresno County
University Presbyterian Church
USpark Fresno
Valley Christian Center
Valley Forward
Valley Vineyard Church
Vineyard University Christian Fellowship
We Are Not Invisible Fresno
Wesley United Methodist Church
West Fresno Democratic Club
Westside Resource Conservation District
Wings Advocacy Fresno
Women's international League for Peace and Freedom (WILPF)
Women's March Fresno
Womxn Empowered
Youth Leadership Institute Fresno



Social Media Goals:

- Build awareness about VCA and changes to the voting process within Fresno County
- Provide Vote Center and ballot drop-box location information
- Move audience to vote, increasing voter turnout, particularly with lower-propensity voter profiles
- Answer anticipated questions and points of confusion around what VCA is and is not
- Direct audience to the VCA website to access more information with every post
- Promote the Fresno County Elections Office mission and services

Target Audience:

- Voting age residents of Fresno County in general who use social media
- Voting age residents of Fresno County who have a lower-propensity to turn out to vote, specifically those who use social media

High-Level Strategy:

The Fresno County Elections Office will use a mix of social media platforms including Facebook, Instagram, Twitter, YouTube, LinkedIn and Nextdoor to establish Elections Office profiles where content about the VCA will be shared. These will be beacons of relevant voter and VCA information. The platform mix proportion will be based on where the target users already exist, posting during times of highest potential exposure to the Office’s audience.

Additionally, select posts will be used in paid advertising to target the specific audiences selected. These advertisements will not only generate awareness around the VCA, but will also serve the Elections Office profiles by garnering more followers, such that future posts have a higher organic audience.

Our goal is to make all addresses @VoteFresnoCounty or the equal on each platform. Actual addresses will be dependent upon acquisition by Fresno County Clerk/Registrar of Voters.


ឯកសារភ្ជាប់ F – កិច្ចប្រជុំ/ព្រឹត្តិការណ៍សហគមន៍

City	List of Community Meetings/Events	Date: Year 2019	Website
Kerman	Harvest Festival & Parade	9/14/2019	www.kermanchamber.org
Caruthers	Caruthers District Fair & Parade	9/28/2019	www.caruthersfairbarnraising.com
Coalinga	Coalinga Fest	Oct.	coalingachamber.com
Reedley	Reedley Fiesta & Parade	Oct.	www.reedleychamber.com
Fowler	Fowler Fall Festival & Parade	Oct.	Fowlerciry.org
Fresno	Feria de Educacionia, Univision 21	Oct.	
Fresno	San Joaquin Valley Democratic Club Presentation	Oct	
Fresno	Retired Teachers Association Presentation	Oct.	
Fresno	Senior's Day at The Big Fresno Fair	10/7/2019	www.fresnofair.com
Clovis	Clovis Balloon Fest	Oct. 26-27 2019	Clovischamber.com
Selma	Selma Band Festival & Parade	Oct. 26 2019	www.selmabandfestival.net
Fowler	Sikh Parade	Oct./Nov.	fowlerciry.org
Fresno	Veterans Memorial Parade	11/11/2019	www.fresnovdp.org
Sanger	Annual Tree Lighting	Nov.	www.sanger.org
Fresno	Fresno County Republican Party Presentation on Voter Election	November 18 2019	www.fresnogop.org
Clovis	One Enchanted Evening	Nov. 21-2019	Oldtownclovis.org
Fresno	Downtown Fresno Christmas Parade	Dec.	Sponser to be Decided
Coalinga	Lions Club Christmas Parade	Dec.	coalingachamber.com
Clovis	Children's Electric Parade	Dec.	Old Town Clovis Kiwanis
Selma	Christmas Parade	Dec.	www.cityofselma.com
Firebaugh	Christmas Electric Parade	Dec.	www.firebaugh.org
Reedley	Electrical Farm Equip Parade	Dec.	www.reedleychamber.com
Sanger	Nation's Christmas Tree City Toyland Parade	Dec. 7 2019	www.Sanger.org
Kingsburg	Santa Lucia Festival of Lights Parade	Dec. 7 2019	www.kingsburgchamber.com
Sanger	Annual Trek to the Christmas Tree	Dec. 8 2019	www.sanger.org
Kerman	Christmas Parade	Dec. 14 2019	www.kermanchamber.org

Fresno	Hmong Cultural New Year's Celebration at Fresno County Fairgrounds	Dec. 26-Jan. 1 2020	-
List of Community Meetings/Events			
City	Meetings/Events	Date: Year 2020	Website
Clovis	MLK Community Breakfast	Jan.	Clovis Veterans Memorial Building
Sanger	Fresno County Blossom Trail Opening Cer.	Jan.	www.goblossomtrail.com
Selma	Crab Feed & Auction	Feb.	clovisrotaryclub.com
Fresno	Fresno City College Jazz Festival	Feb.	www.fresnocitycollege.edu
Fresno	Tower Rogue Festival (no parade)	Mar.	fresnoroguefestival.com
Sanger	Annual Blossom Days Festival (no parade)	Mar.	www.sanger.org
Clovis	Old Town Craft Beer Crawl	Mar.	oldtownclovis.org
Fresno	Fresno Chinese New Year Parade & Festival	Mar. 2 2020	ilovefresno.org
Fresno	Tower District Grand Mardi-Gras Parade	Mar. 3 2020	www.towerdistrict.org
Orange Cove	Blossom Festival & Parade	Apr.	cityoforangecove.com
Laton	Laton Rodeo Days & Parade	Apr.	www.latonlionsclub.com
Fowler	Fowler Springfest (no parade)	Apr.	www.fowlercivcity.org
Selma	Sikh New Year Celebration	Apr.	selmagurdwara.com
Fresno	FCC Asian Fest - no parade	Apr. 27 2020	
Fresno	Fresno Earth Day Radio Park	Apr. 20 2020	www.earthdayfresno.org
Fresno	Vintage Days CSUF	Apr. 26-29 2020	www.fresnostate.edu
Clovis	Clovis Rodeo Parade	Apr. 27 2020	cityofclovis.com
Fresno	North Fresno Rotary Jazz Festival	May	www.northfresnorotary.org
Selma	Selma Raisin Festival (no parade)	May 4 2020	www.cityofselma.com
Clovis	Clovis Trail Fest (no parade)	May 4 2020	www.visitclovis.com
Fresno	Vibe Soul Food Fest - Freskanda	May 4 2020	www.downtownfresno.org
Fresno	Cinco de Mayo w/ Univision	May 5 2020	-
Kingsburg	Swedish Festival & Parade	May 16-18 2020	kingsburgchamber.com
Coalinga	Horned Toad Derby Festival & Parade	May 25-28 2020	Coalingachamber.com
Fresno	Rainbow Pride Parade & Festival	June 1 2020	www.towerdistrict.org

Fresno	Multicultural Block Party at Mary Ella Brown Community Center	June 8 2020	www.wfresnofrc.org
Fresno	Kickoff Party for Summer at Fresno County Library, West Fresno Branch	June 12 2020	Fresnolibrary.org
Fresno	Juneteenth Celebration at Frank H. Ball Park, Fresno, Ca	June 15 2020	http://fresnojuneteenth.com
Fresno	Community Resource Fair at Granite Park	June 29 2020	www.fresnobarriosunidos.org
Mendota	Harvest Fiesta & Carnival (no parade)	July	City of Mendota
Firebaugh	Firebaugh Cantaloupe Round Up Festival at Dunkle Park	July	http://firebaugh.org
Selma	Community Independence Day Celebration	July 3 2020	www.cityofselma.com
Fresno	Univision Health Fair	July 13 2020	unitedhealthcenters.org
Selma	Concerts in the Park	Aug.	www.cityofselma.com
Fresno	Highland Gathering & Games	Sept.	www.fresnoscottishsociety.org
Selma	Circle the City Cancer Support	Sept.	www.selmacancersupport.com
Caruthers	Caruthers District Fair & Parade	Sept.	www.caruthersfairbarraising.com
Kerman	Harvest Festival & Parade	Sept 13-16 2020	www.kermanchamber.org
Kingsburg	Harvest Music Festival	Sept. 21 2020	www.kingsburgchamber.com
Fresno	Civil War Revisited -Kearney Park	Oct.	www.valleyhistory.org
Coalinga	Coalinga Fest	Oct.	coalingachamber.com
Reedley	Reedley Fiesta & Parade	Oct.	www.reedleychamber.com
Fowler	Fowler Fall Festival & Parade	Oct.	Fowlercity.org
Fresno	The Big Fresno Fair	Oct. 2-14 2020	
Clovis	Clovis Balloon Fest	Oct. 26-27 2020	Clovischamber.com
Selma	Selma Band Festival & Parade	Oct. 26 2020	www.selmabandfestival.net
Fowler	Sikh Parade	Oct./Nov.	fowlercity.org
Fresno	Veterans Memorial Parade	Nov.	www.fresnovdp.org
Sanger	Annual Tree Lighting	Nov.	www.sanger.org


ឯកសារភ្ជាប់ G(1) – ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Standard Vote Center
20' X 20'

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth


ឯកសារភ្ជាប់ G(2) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Large Vote Center
30' X 30'
(Half scale compared to 20'X20')

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth

ឯកសារភ្ជាប់ G(3) - ដ្យាក្រាមទម្រង់មណ្ឌលបោះឆ្នោត



Mega Vote Center
40' X 40'
(Half scale compared to 20'X20')

- ICX - ImageCast X Accessible Ballot Marking Device
- ICE - ImageCast Evolution Ballot Tabulator
- MBP - Mobile Ballot Printer
- CVB - Classic Voting Booth

The County will have a minimum of 50 Vote Centers (not including the Elections Office which is open for 29 days.) Ten of the 50 Vote Centers will be open for 11 days and the remaining open for 4 days. Once all Vote Centers are identified, the 11 day centers will be chosen. The first group of Vote Center locations in this attachment have been identified as likely vote centers. These locations are reportedly available and contracts are being negotiated. The second list of 19 Potential Vote Center Locations are being considered.

Vote Center Locations

All Locations will be 9 am to 5 pm on the Days leading up to Election Day
and 7 am to 8 pm on Election Day unless otherwise noted
All Vote Center Locations Subject to Change

Location	Address	City	Zip
Buchanan High/Alta Middle	1560 N Minnewawa Ave	Clovis	93619
Carmel Village at Clovis	1650 Shaw Ave	Clovis	93611
Clovis City Utility Building	1033 5th St	Clovis	93612
Clovis Community College (Herndon)	390 W Fir Ave	Clovis	93611
Clovis Community College (Willow)	10309 N Willow Ave	Clovis	93730
Independent Order of Odd Fellows	2823 Helm Ave	Clovis	93612
KVPR	2589 Alluvial Ave	Clovis	93611
Keck Community Center	555 Monroe St	Coalinga	93210
The Senior Center (Firebaugh)	1601 Thomas Conboy Ave	Firebaugh	93622
Fowler Branch Library	306 S 7th St	Fowler	93625
Betty Rodriguez Library	3040 N Cedar Ave	Fresno	93703
California Armenian Home	6720 E Kings Canyon Rd	Fresno	93727
Calwa Recreation & Park District	4545 E Church Ave	Fresno	93725
Central California Blood Center	4343 W Herndon Ave	Fresno	93722
Cottonwood Court	7442 N Millbrook Ave	Fresno	93720
CPDES Hall (Easton Portuguese Hall)	172 W Jefferson Ave	Fresno	93706
Elections Office	2221 Kern St	Fresno	93721
Fig Garden Branch Library	3071 W Bullard Ave	Fresno	93711
Fresno City College	1525 E Weldon Ave	Fresno	93704
Fresno Metropolitan Flood Control District	5469 E Olive Ave	Fresno	93727
Fresno State (Student Rec Center)	5010 N Woodrow Ave	Fresno	93740
Melody Park	5935 E Shields Ave	Fresno	93727
Mosqueda Community Center	4670 E Butler Ave	Fresno	93702
Parc Grove Commons Apartments	2674 E Clinton Ave	Fresno	93715
Pinedale Community Center	7170 N San Pablo Ave	Fresno	93650
Sunnyside Library	5566 E Kings Canyon rd	Fresno	93727

Ted C Wills Community Center	770 N San Pablo Ave	Fresno	93728
Terraces at San Joaquin Gardens	5555 N Fresno ST	Fresno	93710
Woodward Park Regional Library	944 E Perrin Ave	Fresno	93720
Kerman Community/Teen Center	15101 W Kearney Blvd	Kerman	93630
Kingsburg Train Depot	1465 California St	Kingsburg	93631
Mendota Branch Library	1246 Belmont Ave	Mendota	93640
Orange Cove Library	815 Park Blvd	Orange Cove	93646
Parlier Community Center	1100 E Parlier Ave	Parlier	93648
Riverdale Unified School District	3160 W Mt Whitney Ave	Riverdale	93656
Leo Cantu Community Center	22058 Railroad Ave	San Joaquin	93660
Selma Neighborhood Resource Center	1940 E Front St Suite 102	Selma	93662
Bear Mtn Library & Activity Center	30733 E Kings Canyon Rd	Squaw Valley	93675
Sierra Oaks Senior & Community Center	33276 Lodge Rd	Tollhouse	93667

Potential Vote Center Locations

All Locations will be 9 am to 5 pm on the Days leading up to Election Day
and 7 am to 8 pm on Election Day unless otherwise noted
All Vote Center Locations Subject to Change

Location	Address	City	Zip
Clovis East High School	2940 Leonard Ave	Clovis	93619
Aspen Valley Prep Academy	4221 N Hughes Ave	Fresno	93705
Central Valley Community Foundation	5260 N Palm Ave #122	Fresno	93704
DBH Health and Wellness	1925 E. Dakota Ave	Fresno	93726
El Capitan Middle School	4443 W Weldon Ave	Fresno	93722
Fire Station #16	2510 N Polk Ave	Fresno	93722
Glacier Point Middle School	4055 N Bryan Ave	Fresno	93723
Golden Palace	2625 W Vassar Ave	Fresno	93705
Hanh Phan Tilley Elementary School	2280 N Valentine Ave	Fresno	93722
Inspiration Park	5770 W Gettysburg Ave	Fresno	93722
Mary Ella Brown Center	1350 E Annadale Ave	Fresno	93706
Paintbrush Assisted Living	4356 W Ashlan Ave	Fresno	93720
Romain Park	745 N First St	Fresno	93702
Sikh Institute	4827 N Parkway Dr	Fresno	93722
Sunset Community Center	1345 W Eden Ave	Fresno	93706
Valley Dream Center	1835 N Winery Ave	Fresno	93703
Vision View Business Center	4974 E Clinton Ave	Fresno	93727
West Fresno Regional Center	142 E California Ave	Fresno	93706
Westside Church of God	1422 W California Ave,	Fresno	93706
Keenan Community Center	17094 Myrtle St	Huron	93234

Palacios Community Center	16846 4th St	Huron	93234
Reedley College	995 N Reed Ave	Reedley	93654
Reedley Community Center	100 N East Ave	Reedley	93654
Sanger Branch Library	1812 7th St	Sanger	93657
Sanger Community Center	730 Recreation Ave	Sanger	93657

សេចក្តីសម្រេច

ឯកសារភ្ជាប់ | – សមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ចំនួនសមាជិក/ភាសានិយាយ

Total # of Vote Centers

50

	Expected Minimum	Operational Target
Total # of Vote Center Workers	250	500

Spanish Speakers	50	75
Hmong Speakers	15	20
Punjabi Speakers	15	20
Chinese Speakers	4	5
Vietnamese Speakers	2	3
Korean Speakers	2	3
Khmer Speakers	2	3
Tagalog Speakers	2	3

Potential Drop Box Locations

All Drop Boxes will be outside and available 24 hours unless otherwise specified.
 All Drop Box Locations Subject to Change; Final Identification of Drop Box Locations will occur by E-88

Locations	Street	City
Food Maxx	1177 Fresno Street	Fresno
The Fresno Center	4879 E Kings Canyon Road	Fresno
Manchester Transit Center - Fresno Fax	Blackstone and Shields	Fresno
Keith Tice Memorial Park	8695 N Millbrook	Fresno
Clinica Sierra Vista	2740 S Elm Avenue	Fresno
Revue Coffee Shop	620 E Olive Ave	Fresno
Save Mart Super Market	1835 Herndon Ave	Clovis
Walmart Super Center	14061 W Whitesbridge	Kerman
Pine Ridge Elementary School	45828 Auberry Road	Auberry
West Hills Community College Coalinga	300 W Cherry Lane	Coalinga
Sanger Branch Library	1812 7th Street	Sanger
Reedley Community Center	100 N East Avenue	Reedley
Fig Garden Shopping Center	790 W Shaw Ave	Fresno
The Marketplace at El Paseo	6587 N Riverside Drive	Fresno
River Park Shopping Center	71 E Via LA Plata	Fresno
Walgreens	7015 N West Avenue	Fresno
Caruthers Branch Library	13382 S Henderson Road	Caruthers
Costco Wholesale Clovis	2270 Clovis Avenue	Clovis
Roger Rocka's Dinner Theatre	1226 N Wishon Ave	Fresno
Food Maxx	5671 East Kings Canyon Road	Fresno
Heritage Square Shopping Center	3262 E Tulare Avenue	Fresno

ឯកសារភ្ជាប់ K - ពាក្យកាត់ប្រើនៅក្នុងគម្រោង

- ADA - ច្បាប់ស្តីពីពលរដ្ឋអាមេរិកាំងដែលមានពិការភាពរបស់សហព័ន្ធឆ្នាំ 1990
- CVB - តួបបោះឆ្នោតចាស់
- CVIG - សេចក្តីណែនាំព័ត៌មានអំពីការបោះឆ្នោតរបស់ខោនធី
- CVR - ការចុះឈ្មោះអ្នកបោះឆ្នោតដោយមានលក្ខខណ្ឌ
- EIMS - ប្រព័ន្ធគ្រប់គ្រងព័ត៌មានបោះឆ្នោត
- ICE - ការប្រែប្រួលរូបភាពបោះឆ្នោត (ម៉ាស៊ីនអានសន្លឹកឆ្នោត)
- ICX - រូបភាពសន្លឹកឆ្នោត X (ឧបករណ៍ធ្វើសន្លឹកឆ្នោត)
- IT - បច្ចេកវិទ្យាព័ត៌មាន
- LAAC - គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការទទួលបានសេវាភាសា
- PSA - សេចក្តីប្រកាសអំពីសេវាសាធារណៈ
- RAVBM - បោះឆ្នោតតាមរយៈសំបុត្ររឿងមួយ
- UPS - ប្រភពថាមពលដែលមានការកាត់ផ្តាច់
- VAAC - គណៈកម្មការផ្តល់ឱវាទលើលទ្ធភាពនៃការចេញចូលកន្លែងបោះឆ្នោត
- VBM - បោះឆ្នោតតាមសំបុត្រ
- VCA - ច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត រដ្ឋកាលីហ្វ័រញ៉ា ឆ្នាំ 2016
- VCAAC - គណៈកម្មការផ្តល់ឱវាទលើច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត

